



សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច



សារណាមញ្ញប័ត្រការសិក្សា

**ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់
ធនាគារ វឌ្ឍនៈ អាស៊ី បំបែក (ABA)**

ស្រាវជ្រាវ ពីថ្ងៃទី ២៣ ខែ មីនា ដល់ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២២

ស្រាវជ្រាវដោយ
និស្សិតឈ្មោះ: **គ្រុយ មណីដោតិស**

សាស្ត្រាចារ្យណែនាំ
លោកស្រី **ស៊ីម វិច្ឆិកា**

ថ្នាក់បរិញ្ញាបត្រ គណនេយ្យ
ជំនាន់ទី ១៧

ឆ្នាំចូលសិក្សា ២០១៨
ឆ្នាំសរសេរសារណា ២០២២



**សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច**



សារណាមញ្ញប័ត្រការសិក្សា

**ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់
ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA)**

ស្រាវជ្រាវ ពីថ្ងៃទី ២៣ ខែ មីនា ដល់ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២២

ស្រាវជ្រាវដោយ
និស្សិតឈ្មោះ **គ្រុយ មណីដោតិស**

សាស្ត្រាចារ្យណែនាំ
លោកស្រី **ស៊ឹម វិទ្ធីកា**

ថ្នាក់បរិញ្ញាបត្រ គណនេយ្យ
ជំនាន់ទី ១៧

ឆ្នាំចូលសិក្សា ២០១៨
ឆ្នាំសរសេរសារណា ២០២២

សេចក្តីថ្លែងអំណរគុណ

ខ្ញុំបាទឈ្មោះថា គ្រុយមណីជោតិរស ជានិសិក្សបង់ថ្លៃផ្នែកគណនេយ្យ ជំនាន់ទី១៧ ឆ្នាំសិក្សា ២០១៨-២០២២ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានមានឪកាសក្នុងការសរសេររបាយការណ៍សារណាបញ្ចប់ការសិក្សាក្រោមប្រធានបទ “ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA)” សុំលើកម្រាមដៃដប់ បង្ហាញពីកតញ្ញូធម៌ និងការដឹងគុណជាអនេកដល់សំណាក់ :

- **លោកឪពុក និងអ្នកម្តាយ** ដែលបានផ្តល់កំណើតនិងលះបង់កំលាំងកាយចិត្តជំនះរាល់ឧបសគ្គនានា ចិញ្ចឹមបីបាច់និងមើលថែរក្សាខ្ញុំបាទដោយក្តីស្រឡាញ់និងភាពកក់ក្តៅតាំងពីកុមារភាពរហូតមកដល់សព្វថ្ងៃ។លោកទាំងពីរបានខិតខំគ្មានស្រាកស្រានក្នុងការតម្រេតម្រង់ផ្លូវខ្ញុំបាទអោយដើរតាមកន្លងធម៌ និងធ្វើជាយុវជនម្នាក់ដែលនឹងអាចផ្តល់ជាប្រយោជន៍ដល់សង្គមជាតិ។
- **ឯកឧត្តមសាកលវិទ្យាធិការ សាកលវិទ្យាធិការរង លោក/លោកស្រីនាយក លោក/ លោកស្រីនាយករង សាស្ត្រាចារ្យគ្រប់រូប និងបុគ្គលិកគ្រប់រូបនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច** ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងស្រិតស្រាវជាដៀងរាល់ថ្ងៃដើម្បីបំពេញវិជ្ជាដល់សិស្សនិសិក្សគ្រប់រូប។លោក/លោកស្រីបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ចំណេះវិជ្ជានិង ដាំដុះធនធានមនុស្សរបស់ប្រទេសកម្ពុជា។
- **លោកស្រី សាស្ត្រាចារ្យ ស៊ឹម វិច្ឆិកា** ដែលជាសាស្ត្រាចារ្យណែនាំខ្ញុំបាទនៅក្នុងការសរសេររបាយការណ៍សារណាមួយនេះ។គាត់បានផ្តល់ជាគតិអប់រំ យោបល់ល្អៗ ឯកសារជំនួយនានា និងអនុសាសន៍ល្អៗសំរាប់ខ្ញុំក្នុងការសរសេររបាយការណ៍សារណាមួយនេះ។
- **លើសពីនេះទៅទៀតខ្ញុំក៏សុំអានកាយបង្ហាញពីក្តីដឹងគុណដល់ លោក និងលោកស្រីសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច** ដែលធ្លាប់បង្រៀន និងបំពេញវិជ្ជាដល់ខ្ញុំបាទកន្លងមកតាំងពីឆ្នាំទីមួយជាអនេកផងដែរ។

ជាចុងក្រោយខ្ញុំបាទបូងសូងវត្តសក្តិសិទ្ធិទាំងអស់អោយមើលថែរក្សាលោកអ្នកមានគុណទាំងពីររបស់ខ្ញុំ ថ្នាក់ដឹកនាំគ្រប់រូបនិងសាស្ត្រាចារ្យគ្រប់រូបនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចអោយជួបតែសេចក្តីសុខចម្រើន និងក្តីរីករាយ ជាពិសេសគឺជួបពុទ្ធិពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពុលៈ កុំបីឃ្លា ឃ្លាតឡើយ។

អារម្ភកថា

ក្នុងកំឡុងពេលសិក្សាបួនឆ្នាំនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ខ្ញុំបាន បានទទួលចំណេះដឹងយ៉ាងច្រើនពីសំណាក់លោកគ្រូនិងអ្នកគ្រូសាស្ត្រចារ្យដែលខ្ញុំមានឱកាសបានសិក្សា ជា មួយ។ អ្វីដែលពិសេសនោះគឺក្នុងកំឡុងពេលបួនឆ្នាំនេះ ខ្ញុំបានតែងតែបានឃើញការផ្ដោតសំខាន់ទៅលើមេរៀន ពាក់ព័ន្ធជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុ។ ជាការពិតណាស់ ការរួមចំណែករបស់របាយការណ៍ហិរញ្ញវត្ថុនៅ ក្នុងដំណើរការគ្រប់គ្រងហិរញ្ញវត្ថុរបស់អង្គភាពគឺពិតជាជឿនមួយដែលពុំអាចមើលរំលងបាន។ លើសពីនេះទៅ ទៀតរបាយការណ៍ហិរញ្ញវត្ថុ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនអនេកដល់សាធារណៈជនផងដែរ។

បន្ថែមលើនេះសហគ្រាស វឌ្ឍនៈ អាស៊ី ចំកាត់ ហៅកាត់ជាអន្តរាសាថា (ABA)មានការវិវឌ្ឍន៍ដ៏គួរអោយ យកតម្លៃខ្ពស់ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយយើងឃើញថាមានការរីកលូតលាស់យ៉ាងខ្លាំង នូវប្រជាប្រិយភាព និងភាពជោគជ័យរបស់សហគ្រាសនេះនៅពាសពេញផ្ទៃប្រទេសកម្ពុជា។ សម្រាប់ខ្ញុំបានតែង តែមានមន្ទិលពាក់ព័ន្ធនឹងការចូលរួមចំណែកនិង បម្រែបម្រួលប្រចាំឆ្នាំនៃធាតុសំខាន់ៗក្នុងរបាយការណ៍ ហិរញ្ញវត្ថុ។ អាស្រ័យហេតុនេះទើបខ្ញុំបានសម្រេចចិត្តជ្រើសរើសប្រធានបទ “ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់” មកធ្វើការសិក្សាស្រាវជ្រាវ។

ខ្ញុំបានខិតខំប្រឹងប្រែងធ្វើការស្រាវជ្រាវនេះ យ៉ាងយកចិត្តទុកដាក់ប៉ុន្តែ ដោយសារតែសមត្ថភាពក្នុង ការធ្វើការសិក្សាស្រាវជ្រាវខ្ញុំនៅមានកំរិតដូចនេះខ្ញុំបានអាចនឹងបង្កកំហុសផ្នែកខ្លឹមសារដោយអចេតនា។ ដូចនេះ ខ្ញុំសុំឡើងម្រាមដៃដប់ធ្វើការសូមការអធ្យាស្រ័យអភ័យទោសពីសំណាក់អ្នកអានគ្រប់រូបទុកជាមុន។ លើសពី នេះទៅទៀត ក៏សុំការអធ្យាស្រ័យទៅលើកំហុសផ្សេងៗទៀតដូចជា ការលើកដាក់និងប្រើប្រាស់ពាក្យពេចន៍មួយ ចំនួនដែលមិនសមប្រកប កំហុសអក្ខរាវិរុទ្ធ កង្វះខាតខ្លឹមសារ។ល។

មាតិកា

ទំព័រ

សេចក្តីផ្តើម

១. លំនាំបញ្ជីនៃការស្រាវជ្រាវ.....	១
២. ចំណោទបញ្ជីនៃការស្រាវជ្រាវ.....	១
៣. វត្ថុបំណងនៃការស្រាវជ្រាវ.....	២
៤. ទំហំ នៃការវិនិយោគសម្រាប់ការស្រាវជ្រាវ.....	២
៥. សារៈសំខាន់នៃការស្រាវជ្រាវ.....	២
៦. វិធីសាស្ត្រក្នុងការស្រាវជ្រាវ.....	៣
៧. បេសសម្ព័ន្ធនៃការស្រាវជ្រាវ.....	៤

ជំពូកទី១. ការរំលឹកទ្រឹស្តី

១.១. និយមន័យរបស់របាយការណ៍ហិរញ្ញវត្ថុ.....	៦
១.២. ប្រភេទនៃរបាយការណ៍ហិរញ្ញវត្ថុ.....	៦
១.២.១. របាយការណ៍លទ្ធផល.....	៦
១.២.២. តារាងតុល្យការ.....	៧
១.២.៣. របាយការណ៍លំហូរសាច់ប្រាក់.....	៩
១.២.៤. របាយការណ៍មូលធនម្ចាស់.....	១០
១.៣. ចរិកលក្ខណៈផ្នែកគុណវុឌ្ឍនៃព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ.....	១០
១.៤. ទស្សនទានក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ.....	១២
១.៥. ឈ្មោះយល់ពីឧបករណ៍ក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ.....	១៤
១.៥.១. ការវិភាគតាមជួរឈរ ឬការវិភាគលើទំហំរួម.....	១៤
១.៥.១.១. ការវិភាគតាមជួរឈរ ទៅលើរបាយការណ៍លទ្ធផល.....	១៤
១.៥.១.២. ការវិភាគតាមជួរឈរ ទៅលើតារាងតុល្យការ.....	១៤
១.៥.២. ការវិភាគតាមជួរដេកឬការវិភាគបែបប្រៀបធៀប.....	១៥
១.៥.៣. ការវិភាគតាមអនុបាត.....	១៥
១.៥.៣.១. អនុបាតផលិតភាពនៃប្រាក់ចំណេញ.....	១៦

១.៥.៣.២. អនុបាតសមត្ថភាពក្នុងការប្រើប្រាស់ទ្រព្យសកម្ម.....	១៧
១.៥.៣.៣. អនុបាតសមត្ថភាពទូទាត់បំណុលរយៈពេលខ្លី.....	១៨
១.៥.៣.៤. អនុបាតសមត្ថភាពទូទាត់បំណុលរយៈពេលវែង.....	១៩

ជំពូកទី២. ស្ថានភាពភាពទូទៅរបស់សហគ្រាស

២.១. ស្ថានភាពទូទៅ.....	២១
២.១.១. ប្រវត្តិសង្ខេបរបស់សហគ្រាស	២១
២.១.២. សមិទ្ធផល និងបច្ចុប្បន្នភាពរបស់សហគ្រាស.....	២១
២.១.៣. ទីតាំងភូមិសាស្ត្រ និងលេខទូរស័ព្ទទំនាក់ទំនង.....	២៣
២.២. សកម្មភាពលើកម្ម របស់សហគ្រាស.....	២៥
២.២.១. ផលិតផល និងសេវាកម្ម.....	២៥
២.២.២. ធនាគារដែលជាដៃគូសហការណ៍.....	២៥
២.៣. បច្ចុប្បន្នសម្រាប់ថ្ងៃអនាគត.....	២៦
២.៤. ស្ថានភាពហិរញ្ញវត្ថុរបស់សហគ្រាស.....	២៧
២.៤.១. របាយការណ៍លទ្ធផល.....	២៧
២.៤.២. តារាងតុល្យការ.....	២៨

ជំពូកទី៣. ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស

៣.១. របាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសសម្រាប់ធ្វើការវិភាគ.....	៣០
៣.១.១. របាយការណ៍លទ្ធផល.....	៣០
៣.១.២. តារាងតុល្យការ.....	៣១
៣.២. ការវិភាគទៅលើ របាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស.....	៣២
៣.២.១. ការវិភាគតាមជួរឈរ ឬការវិភាគលើទំហំរួម.....	៣២
៣.២.១.១. ការវិភាគតាមជួរឈរ ទៅលើរបាយការណ៍លទ្ធផល.....	៣២
៣.២.១.២. ការវិភាគតាមជួរឈរ ទៅលើ តារាងតុល្យការ.....	៣៤
៣.២.២. ការវិភាគតាមជួរដេក	៣៦
៣.២.២.១. ការវិភាគតាមជួរដេក ទៅលើរបាយការណ៍លទ្ធផល.....	៣៦
៣.២.២.២. ការវិភាគតាមជួរដេក ទៅលើតារាងតុល្យការ.....	៣៨
៣.២.៣. ការវិភាគតាមអនុបាត.....	៣៩

៣.២.៣.១. អនុបាតផលត្រលប់នៃទ្រព្យសកម្ម.....	៣៩
៣.២.៣.២. អនុបាតផលត្រឡប់នៃមូលធន.....	៤០
៣.២.៣.៣. អនុបាតមេគុណនៃមូលធន.....	៤១
៣.២.៣.៤. អនុបាតផលធៀបនៃបំណុលនិងទ្រព្យសកម្ម.....	៤២
៣.២.៣.៥. អនុបាតសមត្ថភាពក្នុងការទូទាត់ការប្រាក់.....	៤៣
៣.២.៣.៦. អនុបាតប្រាក់ចំណេញដុល.....	៤៣
៣.៣. ចំណុចខ្លាំង	៤៤
៣.៤. ចំណុចខ្សោយ	៤៥
សេចក្តីសន្និដ្ឋាន	៤៦
ការផ្តល់អនុសាសន៍	៤៧
ឯកសារយោង	
ឧបសម្ព័ន្ធ	

បញ្ជីតារាង

- តារាងទី១៖ តារាងគំរូនៃរបាយការណ៍លទ្ធផលរបស់ធនាគារ
- តារាងទី២៖ តារាងគំរូនៃតារាងតុល្យការណ៍របស់ធនាគារ
- តារាងទី៣៖ តារាងគំរូនៃរបាយការណ៍លំហូរសាច់ប្រាក់របស់ធនាគារ
- តារាងទី៤៖ តារាងគំរូនៃរបាយការណ៍មូលធនម្ចាស់របស់ធនាគារ
- តារាងទី ៥៖ របាយការណ៍លទ្ធផលរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ពីឆ្នាំ ២០១៩-២០២១
- តារាងទី ៦៖ តារាងតុល្យការរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ពីឆ្នាំ ២០១៩-២០២១
- តារាងទី ៧៖ ការវិភាគទៅលើធាតុសំខាន់ៗរបស់របាយការណ៍លទ្ធផលតាមជួរឈររបស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១
- តារាងទី ៨៖ ការវិភាគទៅលើធាតុសំខាន់ៗរបស់តារាងតុល្យការតាមជួរឈររបស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១
- តារាងទី ៩៖ ការវិភាគទៅលើធាតុសំខាន់ៗរបស់របាយការណ៍លទ្ធផលតាមជួរដេកនៃធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១
- តារាងទី ១០៖ ការវិភាគទៅលើធាតុសំខាន់ៗរបស់តារាងតុល្យការតាមជួរដេករបស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១
- តារាងទី ១១៖ ការវិភាគជាភាគរយទៅលើអនុបាតផលត្រលប់នៃទ្រព្យសកម្ម របស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១។
- តារាងទី ១២៖ ការវិភាគជាភាគរយទៅលើអនុបាតផលត្រលប់នៃមូលធន របស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១។
- តារាងទី ១៣៖ ការវិភាគជាភាគរយទៅលើអនុបាតមេគុណនៃមូលធន របស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១។
- តារាងទី ១៤៖ ការវិភាគជាភាគរយទៅលើអនុបាតផលធៀបនៃបំណុលនិងទ្រព្យសកម្មរបស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១។
- តារាងទី ១៥៖ ការវិភាគជាភាគរយទៅលើអនុបាតសមត្ថភាពទូទាត់ការប្រាក់ របស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១។
- តារាងទី ១៦៖ ការវិភាគជាភាគរយទៅលើអនុបាតចំណេញដុល របស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១។

បញ្ជីរូប

- រូបភាពទី ១៖ រូបភាពស្លាកសញ្ញារបស់ ធនាគារជាតិកាណាដា
- រូបភាពទី ២៖ រូបភាពស្លាកសញ្ញាក្នុងឆ្នាំ ២០២២ របស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់
- រូបភាពទី ៣៖ រូបភាពរបស់សាខានៃ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់
- រូបភាពទី ៤៖ តារាងសាខាទាំងអស់ និងលេខទូរស័ព្ទទំនាក់ទំនងរបស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់

ಸೇವಾ ಸಂಸ್ಥೆ

សេចក្តីផ្តើម

១. លំនាំបញ្ជាក់នៃការស្រាវជ្រាវ

របាយការណ៍ហិរញ្ញវត្ថុមិនមែនគ្រាន់តែជារបាយការណ៍ដែលបង្ហាញតែតួលេខពាក់ព័ន្ធនឹងចំណូល ចំណាយ ទ្រព្យ និងបំណុលនៃសហគ្រាសមួយប៉ុណ្ណោះទេ។ ជាក់ស្តែងរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញអំពី ធាតុសំខាន់ៗផ្នែកហិរញ្ញវត្ថុដែលជាសរសៃឈាមទ្រទ្រង់សហគ្រាសនីមួយៗនៅក្នុងរបាយការណ៍ធំៗបួនដែល មានដូចជា របាយការណ៍លទ្ធផល (Income Statement) តារាងតុល្យការ (Balance Sheet) របាយការណ៍លំហូរសាច់ប្រាក់ (Cash Flow) និងរបាយការណ៍មូលធនម្ចាស់ (Statement of Equity) ទៅដល់ថ្នាក់ដឹកនាំរបស់ សហគ្រាសផ្ទាល់និងមហាជនផងដែរ។

បន្ថែមទៅលើសន្ទនាទៅទៀតវាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសម្រេចចិត្តនិងចេញផែនការ របស់ថ្នាក់ដឹកនាំសហគ្រាសពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុរបស់សហគ្រាសខ្លួនទាំងក្នុងកំឡុងពេលវែង និងក្នុងកំឡុងពេលខ្លី។ មិនត្រឹមតែប៉ុណ្ណោះរបាយការណ៍ហិរញ្ញវត្ថុក៏បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការសម្រេច ចិត្តរបស់អ្នកវិនិយោគទូទៅ ម្ចាស់ភាគហ៊ុន និងភាគីពាក់ព័ន្ធផងដែរ។ មុននិងភាគីពាក់ព័ន្ធណាមួយសម្រេចចិត្ត វិនិយោគប្រាក់ដែលរកបានដោយកម្លាំងញើសឈាមយ៉ាងពិបាករបស់ខ្លួនទៅលើសហគ្រាសណាមួយភាគីពាក់ ព័ន្ធនោះតែងតែទាមទារចង់ដឹងចង់យល់ឱ្យច្បាស់អំពីសមត្ថភាពក្នុងការអនុវត្តន៍ប្រតិបត្តិការណ៍ប្រចាំថ្ងៃរបស់ សហគ្រាស ចង់ដឹងពីទ្រព្យសកម្ម ចង់ដឹងពីទ្រព្យអកម្ម ចង់ដឹងពីបំណុលរយៈពេលវែង ចង់ដឹងពីបំណុលរយៈ ពេលខ្លី ចង់ដឹងពីលំហូរសាច់ប្រាក់ និងជាពិសេសចង់ដឹងពីអត្រាហានិភ័យនៅក្នុងការវិនិយោគឬក៏ការបណ្តាក់ ទុនរបស់ខ្លួនទៅលើសហគ្រាសនោះ។ល។

ជាហេតុដូចនេះហើយការវាយតម្លៃនិងសិក្សាល្បឿនយល់លម្អិតពាក់ព័ន្ធនឹង របាយការណ៍ហិរញ្ញវត្ថុ គឺពិតជាជឿមួយដែលជនគ្រប់គ្រូវយកចិត្តទុកដាក់សិក្សាស្វែងយល់ និងជាពិសេសត្រូវធ្វើដោយមានអព្យាក្រឹត ភាពជាទីបំផុត។ អាស្រ័យហេតុនេះទើបប្រធានបទការវិភាគរបាយការណ៍ហិរញ្ញវត្ថុត្រូវបានជ្រើសរើសយកមក ធ្វើជារបាយការណ៍បញ្ចប់ការសិក្សាដោយធ្វើការសិក្សាស្រាវជ្រាវទៅលើធនាគារវឌ្ឍនៈអាស៊ីចំកាត់ក្នុងគោល បំណងដើម្បីទទួលបានចំណេះដឹងបន្ថែមឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

២. ចំណោទបញ្ជាក់នៃការស្រាវជ្រាវ

ក្នុងកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះយើងបានឃើញពីសន្ទុះនៃការអភិវឌ្ឍន៍ដ៏គួរអោយកត់សម្គាល់របស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ហៅកាត់ជាអន្តរាគមន៍(ABA)។ ក្រោយពីបានដាក់អោយដំណើរការនូវកម្មវិធី ទូរស័ព្ទដៃដែលមានឈ្មោះថា "ABA Mobile" ជាលើកទីពីរក្រោយមានការរីកសម្រួលក្នុងឆ្នាំ ២០២០ ប្រជាប្រិយ ភាពរបស់កម្មវិធីនេះនិងរបស់សហគ្រាសផ្ទាល់បានរីកឡើងយ៉ាងគំហុក។

- តើចរន្តហិរញ្ញវត្ថុនៅពីក្រោយសហគ្រាសដែលកំពុងបង្ហាញភាពជោគជ័យយ៉ាងត្រជះត្រចង់នេះមានសភាពយ៉ាងដូចម្តេចវិញទៅ?
- តើការគ្រប់គ្រងទ្រព្យសកម្មនិងបំណុលរបស់សហគ្រាសមានសភាពបែបណា?
- លំហូរសាច់ប្រាក់ប្រចាំឆ្នាំរបស់សហគ្រាសមានសភាពបែបណា?

៣. វត្ថុបំណងនៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវនេះមានគោលដៅសំខាន់មួយ គឺប្រើប្រាស់ទ្រឹស្តីដែលធ្លាប់សិក្សាកន្លងមក ដើម្បីសិក្សាពីតថភាពជាក់ស្តែងនៃ ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ហៅកាត់ជាអន្តរាសាថា (ABA)ដែលពាក់ព័ន្ធនឹងទិដ្ឋភាពខាងក្រោម:

- សិក្សាពីធាតុសំខាន់ៗនៅក្នុងរបាយការណ៍ទំហំ ៤ របស់របាយការណ៍ហិរញ្ញវត្ថុ
- សិក្សាពីស្ថានភាពទូទៅនៃ សហគ្រាសខាងលើ
- ការវិវត្តន៍នៃស្ថានភាពហិរញ្ញវត្ថុ មួយឆ្នាំទៅមួយឆ្នាំ
- វិភាគទៅលើធាតុសំខាន់ៗ នៅលើរបាយការណ៍ហិរញ្ញវត្ថុ
- សិក្សាពីចំណុចខ្លាំងនិងចំណុចខ្សោយនៅក្នុងការប្រើប្រាស់ធាតុសំខាន់ៗរបស់របាយការណ៍ហិរញ្ញវត្ថុ។

៤. ទំហំ នៃការវាស់វែងសមិត្តកម្មរបស់ការស្រាវជ្រាវ

ជាការពិតណាស់ការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងប្រធានបទ “ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA)” គឺធ្វើការវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុនៃសហគ្រាសជារួម ដែលបានដាក់បង្ហាញដោយគេហទំព័រផ្លូវការរបស់ធនាគារ ABA “ababank.com” ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ ។ ការវិភាគផ្ទាល់គឺផ្តោតសំខាន់ទៅលើតែធាតុសំខាន់ៗក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសចន្លោះឆ្នាំ ២០១៩ ដល់ ២០២១តែប៉ុណ្ណោះ។

៥. សារៈសំខាន់នៃការស្រាវជ្រាវ

ក្រោយការខិតខំ ប្រឹងប្រែងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ញុំបាទ សង្ឃឹមថាការសិក្សាស្រាវជ្រាវនេះនឹងអាចធ្វើជាប្រយោជន៍ដល់សំណាក់៖

- ខ្ញុំដែលជាអ្នកសិក្សាស្រាវជ្រាវផ្ទាល់ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថាការស្រាវជ្រាវនេះអាចនឹងបង្កើនចំណេះដឹងពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុនិងការវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុអោយកាន់តែស៊ីជម្រៅ។
- និស្សិត និងអ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយៗ៖ សង្ឃឹមថាការស្រាវជ្រាវរបស់ខ្ញុំនេះអាចធ្វើជាឯកសារសម្រាប់បង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធនឹង របាយការណ៍ហិរញ្ញវត្ថុ របៀបនៃការចងក្រងការសិក្សា

ស្រាវជ្រាវបញ្ចប់ការសិក្សា និងចំណេះដឹងទូទៅនានាដែលមាននៅក្នុងរបាយការណ៍បញ្ចប់ការសិក្សា មួយនេះ។

- សាធារណៈជន៖សង្ឃឹមថាអ្នកអានគ្រប់រូបដែលមាន ចំណាប់អារម្មណ៍ចង់ដឹងបន្ថែមពាក់ព័ន្ធនឹង របាយការណ៍ហិរញ្ញវត្ថុនៃធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ និងចង់ដឹងបន្ថែមទៅលើការវិភាគរបាយការណ៍ ហិរញ្ញវត្ថុអាចទទួលបានចំណេះដឹងដែលខ្លួនស្វែងរក។

៦. វិធីសាស្ត្រក្នុងការស្រាវជ្រាវ

ការសិក្សាលើប្រធានបទ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ប្រព្រឹត្ត ទៅតាមលក្ខណៈដូចខាងក្រោម៖

ក. ប្រភពទិន្នន័យ

ចំពោះទិន្នន័យដែលបានប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវនេះគឺយើងខ្ញុំធ្វើការប្រើប្រាស់នូវទិន្នន័យដែល បានផ្តល់ជូនជាសាធារណៈ តាមរយៈវេបសាយផ្លូវការទាំងក្រុមហ៊ុនផ្ទាល់ និងប្រភពដែលពាក់ព័ន្ធផ្សេងៗដូច ខាងក្រោម៖

- ព័ត៌មានដែលបានដាក់បង្ហាញពីឆ្នាំ ២០១៩ដល់ឆ្នាំ ២០២១ គឺដកស្រង់ចេញពី គេហទំព័រផ្លូវការរបស់ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ <https://www.ababank.com/about-us/annual-reports/> ។
- ទ្រឹស្តីនានាដែលត្រូវបានធ្វើការដកស្រង់ចេញពីសៀវភៅដែលមាននៅក្នុងបណ្ណាល័យរបស់សាកល វិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចទាំងជាខេមរភាសានិងអន្តរភាសា។
- ព័ត៌មានដែលទទួលបានពីឯកសារនិងរបាយការណ៍នានាដែលមាននៅក្នុងប្រព័ន្ធអ៊ីនធឺណិត។

ខ. វិធីសាស្ត្រនៃការវិភាគ

ការសិក្សាវិភាគទៅលើប្រធានបទខាងលើនេះគឺធ្វើឡើងដោយមានការបញ្ចូលគ្នានូវវិធីវិភាគពីរ។ ពេល គឺការសិក្សាបែបគុណភាព (Qualitative method) នឹងការសិក្សាបែបបរិមាណ (Quantitative method)។

- **ការសិក្សាបែបគុណភាព (Qualitative method)**

ការសិក្សាបែបគុណភាព (Qualitative method): គឺតាមរយៈព័ត៌មានទូទៅរបស់ធនាគារ និងសេវាកម្ម ផ្សេងដែលធនាគារបានផ្តល់។

- **ការសិក្សាបែបបរិមាណ (Quantitative method)**

ការសិក្សាបែបបរិមាណ (Quantitative method): គឺតាមរយៈទិន្នន័យរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារដោយផ្អែកតាមការវិភាគលើ:

- ជួរវិលី (Common size/ Vertical Analysis)


- ជួរដេក (Horizontal Analysis)
- អនុបាទ (Ratio Analysis)

៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

រចនាសម្ព័ន្ធនៃការស្រាវជ្រាវត្រូវបានបែងចែកចេញជា ៥ ផ្នែកសំខាន់ៗដូចខាងក្រោម៖

- សេចក្តីផ្តើម៖ បង្ហាញពីមូលហេតុសារៈ ប្រយោជន៍ និងវត្ថុបំណងនៃការសិក្សាស្រាវជ្រាវ រួមជាមួយនឹង វិធីសាស្ត្រនិងទំហំនៃដែនកំណត់របស់ការស្រាវជ្រាវ។
- ជំពូកទី១៖ រំលឹកទ្រឹស្តីនៃរបាយការណ៍ហិរញ្ញវត្ថុ ទស្សនៈទានពាក់ព័ន្ធនឹងការវិភាគរបាយការណ៍ ហិរញ្ញវត្ថុ និងរំលឹកទ្រឹស្តីពាក់ព័ន្ធនឹងឧបករណ៍ដែលប្រើប្រាស់ក្នុងការវិភាគទៅលើរបាយការណ៍ ហិរញ្ញវត្ថុ។
- ជំពូកទី២៖ សិក្សាអំពីស្ថានភាពទូទៅ ចក្ខុវិស័យ ប្រវត្តិ ផលិតផល និងយុទ្ធនាការនានារបស់ សហគ្រាសនិងការដាក់បង្ហាញអំពីរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស។
- ជំពូកទី៣៖ គឺការវិភាគទៅលើធាតុសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសតាមរយៈ ឧបករណ៍ក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ។
- សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍៖ គឺជាសេចក្តីសន្និដ្ឋាននិងការផ្តល់អនុសាសន៍ពាក់ព័ន្ធនៅ របាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស។

របបសម្ព័ន្ធនៃការស្រាវជ្រាវ



ជំពូកទី១
ការរំលឹកគ្រឹះស្នូល

ជំពូកទី១: ការវិភាគទ្រឹស្តី

១.១. និយមន័យរបស់របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុគឺជារបាយការណ៍មួយប្រភេទដែលចងក្រងឡើងដោយស្របទៅតាមស្តង់ដារគណនេយ្យពាក់ព័ន្ធនឹងវិធីសាស្ត្រកត់ត្រាទិន្នន័យរបស់ធាតុនីមួយៗរបស់គណនេយ្យនៅក្នុងបណ្តាលសៀវភៅផ្សេងៗដែលបានបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់សហគ្រាសមួយដែលមានដូចជា ចំណូល ចំណាយ ចំណេញដុល ទ្រព្យសកម្ម បំណុល មូលធនម្ចាស់ លំហូរសាច់ប្រាក់ចេញ លំហូរសាច់ប្រាក់ចូល។ របាយការណ៍ហិរញ្ញវត្ថុក៏អាចបង្ហាញពីចំណុចខ្លាំង ចំណុចខ្សោយ និងសក្តានុពលរបស់សហគ្រាសមួយផងដែរ។¹

១.២. ប្រភេទនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុសំខាន់ៗមាន៤របាយការណ៍ធំៗដូចជា៖

- របាយការណ៍លទ្ធផល(Income Statement) ជារបាយការណ៍ដែលដាក់បង្ហាញពី ផលចំណូល បន្ទុក ចំណាយ និងប្រាក់ចំណេញឬខាតសរុបក្នុងកំឡុងពេលវេលាជាក់លាក់ណាមួយ។
- តារាងតុល្យការ (Balance Sheet) ជារបាយការណ៍ដែលរៀបរាប់អំពី ទ្រព្យសកម្ម បំណុល និងមូលធនម្ចាស់ក្នុងពេលវេលាជាក់លាក់ណាមួយ។
- របាយការណ៍លំហូរសាច់ប្រាក់(Statement of Cash Flow) ជារបាយការណ៍ដែលដាក់បង្ហាញអំពី លំហូរប្រាក់ចូលនិងចេញរបស់សហគ្រាស។ របាយការណ៍នេះបានបង្ហាញពីសមត្ថភាពគ្រប់គ្រងសាច់ប្រាក់របស់ខ្លួន។ វាបានបង្ហាញពីសមត្ថភាពបង្កើតសាច់ប្រាក់ និងសមត្ថភាពក្នុងការចំណាយសាច់ប្រាក់សំរាប់ចំណាយប្រតិបត្តិការនានា។
- របាយការណ៍មូលធនម្ចាស់(Statement of Equity)របាយការណ៍ដែលបង្ហាញពីបម្រែបម្រួលនៃដើមទុនម្ចាស់របស់សហគ្រាសមួយក្នុងកំឡុងពេលជាក់លាក់ណាមួយ។²

១.២.១. របាយការណ៍លទ្ធផល

របាយការណ៍លទ្ធផលគឺជារបាយការណ៍មួយដែលបង្ហាញអំពីសកម្មភាពអាជីវកម្មរបស់សហគ្រាស និង ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់សហគ្រាសក្នុងពេលវេលាជាក់លាក់ណាមួយ។ របាយការណ៍នេះក៏អាចបង្ហាញអំពីភាពរីកចម្រើនរបស់សហគ្រាសក្នុងឆ្នាំប្រតិបត្តិការណ៍ផងដែរ។ ធាតុសំខាន់ៗដែលមាននៅក្នុងរបាយការណ៍លទ្ធផលមានដូចជា ចំណូល“Revenue” ចំណាយ “Expense” និងប្រាក់ចំណេញសុទ្ធឬខាតបង់(Net

¹ <https://tinyurl.com/596ph7yz> (ចូលទស្សនា ០៥ មិថុនា ២០២២)

² Walter T.Harrison Jr. និង Charles T.Horngren, Financial Accounting[គណនេយ្យហិរញ្ញវត្ថុ], បោះពុម្ពលើកទី៦. សហរដ្ឋអាមេរិក៖គ្មានព័ត៌មាន, ២០០៦។ ទំព័រទី១៦

income/Net loss)^១ ប្រសិនបើចំណាយធំជាងចំណូលនោះសហគ្រាសនឹងរងនូវការខាតបង់ដែលហៅជាអន្តរភាសាថា (Net loss) តែបើចំណាយតូចជាងចំណូលនោះសហគ្រាសនឹងបានប្រាក់ចំណេញសុទ្ធដែលហៅថា (Net Income)^២

តារាងទី១៖ តារាងគំរូនៃរបាយការណ៍លទ្ធផលរបស់ធនាគារ^៤

Sample, Inc.		
Income statement		
For the Year Ended Dec 31, xxxx		
Revenue		
Interest income	xxx,xxx	
Interest expense	<u>xxx,xxx</u>	
Net interest income	xxx,xxx	
Non-interest income	<u>\$xxx,xxx</u>	
Total Revenue:		<u>\$xxx,xxx</u>
Interest expense	xxx,xxx	
Net interest income	xxx,xxx	
Non-interest income	<u>\$xxx,xxx</u>	
Total Revenue:		<u>\$xxx,xxx</u>
Net interest income	xxx,xxx	
Non-interest income	<u>\$xxx,xxx</u>	
Total Revenue:		<u>\$xxx,xxx</u>
Expense		
Provision for loan losses	xxx,xxx	
Non-interest expense	xxx,xxx	
Total Expense	xxx,xxx	
Income before income taxes	xxx,xxx	
Income tax expense	xxx,xxx	
Total Expense:		<u>\$xxx,xxx</u>
Net income		<u>\$xxx,xxx</u>

១.២.២. តារាងតុល្យការ

តារាងតុល្យការគឺជាផ្នែកមួយរបស់របាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំឡើងដើម្បីបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់សហគ្រាសទៅតាមពេលវេលាកំណត់ជាក់លាក់ណាមួយ។ របាយការណ៍នេះមានការផ្តោតសំខាន់ទៅលើ ទ្រព្យសកម្ម(Assets) ទ្រព្យអវកម្ម ឬ បំណុល(Liabilities) និងមូលធនម្ចាស់(Equity)^៣ ទ្រព្យសកម្ម គឺជាធនធានដែលធ្វើអោយសហគ្រាសទទួលបានផលប្រយោជន៍សេដ្ឋកិច្ចនៅពេលអនាគត។ ទ្រព្យ

³ <https://www.zoho.com/books/guides/what-is-an-income-statement.html> (ចូលទស្សនា ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២)

⁴ https://wabankers.com/images/wba/pdfs/Johnson_AB.pdf (ចូលទស្សនា ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២)

សកម្មត្រូវបានទទួលស្គាល់ដោយសហគ្រាសហើយជាលទ្ធផលនៃប្រតិបត្តិការតាំងពេលអតីតកាលមក។ វិធីបំណុលគឺជាធនធានទាំងឡាយណាដែលនឹងបន្ថយផលប្រយោជន៍សេដ្ឋកិច្ចនៅពេលអនាគតដែលកើតចេញពីកាតព្វកិច្ចត្រូវសងរបស់អង្គភាព និងកាតព្វកិច្ចក្នុងការផ្ទេរទ្រព្យឬការប្រើសេវាកម្មទៅអោយអង្គភាពដទៃទៀតនៅក្នុងពេលអនាគត។ វាក៏ជាលទ្ធផលចេញពីប្រតិបត្តិការអតីតកាលមកដូចគ្នា។ ជាចុងក្រោយមូលធន គឺជាទ្រព្យរបស់ម្ចាស់ភាគហ៊ុនហើយវាក៏ជាចំនួនទ្រព្យដែលមាននៅក្នុងសហគ្រាសបន្ទាប់ពីការកាត់បន្ថយបំណុល។⁵

តារាងទី២៖ តារាងគំរូនៃតារាងតុល្យការរបស់ធនាគារ⁶

Sample, Inc.	
Balance Sheet	
For the year-end of Dec 31,xxxx	
<u>Assets</u>	
Cash and balances	\$xxx,xxx
Interbank claims	xxx,xxx
Trading-related assets	<u>xxx,xxx</u>
Net loans, leases, and mortgages	xxx,xxx
Goodwill	xxx,xxx
Intangible assets	xxx,xxx
Other assets	<u>xxx,xxx</u>
Total Assets	\$xxx,xxx
<u>Liabilities and Shareholder's Equity</u>	
<u>Liabilities</u>	
Deposits by customers	\$xxx,xxx
Interbank funding	xxx,xxx
Trading related liabilities	<u>xxx,xxx</u>
Debt	\$xxx,xxx
Other liabilities	xxx,xxx
Total Liability	\$xxx,xxx
<u>Equity</u>	
Retained Earnings	<u>xxx,xxx</u>
Total shareholder's equity	<u>xxx,xxx</u>
Total Equity	\$xxx,xxx
Total Liabilities and Owner's Equity	\$xxx,xxx

⁵ ប៊ុន សុន្ទរា និងប៊ុនសុន្ទរង្គ, គណនេយ្យកម្រិតមធ្យម(ភ្នំពេញ៖ វិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ, ២០១៥), ទំព័រ ១៤៣។

⁶ https://www.researchgate.net/figure/A-bank-balance-sheet-selected-components-by-way-of-example_tbl5_328203248 (ចូលទស្សនា ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២)។

១.២.៣. របាយការណ៍លំហូរសាច់ប្រាក់

របាយការណ៍លំហូរសាច់ប្រាក់គឺជារបាយការណ៍ដែលបង្ហាញអំពីចលនាប្រាក់ចូលនិងប្រាក់ចេញរបស់សហគ្រាសដែលកើតឡើងអំពីសកម្មភាពអាជីវកម្មនានានៅក្នុងកំឡុងពេលជាក់លាក់ណាមួយ។ ហើយនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់មានធាតុសំខាន់ៗចំនួន ៣ គឺសកម្មភាពប្រតិបត្តិការ សកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទាន។⁷

តារាងទី៣៖ តារាងគំរូនៃរបាយការណ៍លំហូរសាច់ប្រាក់ ⁸

Sample, Inc.	
Statement of Cash Flow	
Year Ended Dec 31, xxxx	
Cash flows from operating activities	
Profit attributable to the shareholders of the parent	\$xxx,xxx
Depreciation and amortization	xxx,xxx
Trading securities	xxx,xxx
Placements with banks and other financial institution	xxx,xxx
Loans and advances	xxx,xxx
Interest receivable and other assets	xxx,xxx
Deposits	
Net cash from operating activities	\$xxx,xxx
Cash flows from investing activities	
Purchase of non-trading securities	xxx,xxx
Purchase of premises and equipment	xxx,xxx
Additional investment in an associate	xxx,xxx
Net cash from investing activities	\$xxx,xxx
Cashflows from financing activities	
Repurchase of subordinated debt	xxx,xxx
Issue of other terms, notes, bonds and other terms	xxx,xxx
Repayment of other terms, notes, bonds and other terms	xxx,xxx
Increase in share capital right issue	xxx,xxx
Net cash from used in financing activities	xxx,xxx
Cash at the beginning of the year	xxx,xxx
Cash at the end of the year	<u>\$xxx,xxx</u>

⁷ ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ, កែសម្រួល, ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាស ធុនតូចនិងមធ្យម (ភ្នំពេញ៖ ក.ជ.គ, ២០១៣), ទំព័រ ៥៧។

⁸ <https://www.bank-abc.com/en/aboutabc/investment/financial/pages/statementofcashflows.aspx> (ចូលទស្សនា ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២)។

១.២.៤. របាយការណ៍មូលធនម្ចាស់

របាយការណ៍មូលធនម្ចាស់ឬរបាយការណ៍ ឬរបាយការណ៍ប្រាក់ចំណេញរក្សាទុក (Statement of Equity/ Statement of Retained Earning) គឺជារបាយការណ៍ដែលបានដាក់បង្ហាញអំពីបម្រែបម្រួលនៃមូលធនរបស់សហគ្រាសទៅតាមកាលបរិច្ឆេទជាក់លាក់ណាមួយ។^៩

តារាងទី៤៖ តារាងគំរូនៃរបាយការណ៍មូលធនម្ចាស់^{១០}

Sample, Inc.	
Statement of Equity	
Year Ended Dec 31, xxxx	
Retained Earning as of Beginning of Period	xxx,xxx
Add: Net Income Earned During the Period	xxx,xxx
Less:	
Dividend Paid to Preferred Shareholders	xxx,xxx
Dividend Paid to the Equity Shareholders	xxx,xxx
Prior Period Adjustment	<u>xxx,xxx</u>
Retained Earning as of 31 st Dec xxxx	<u>xxx,xxx</u>

១.៣. ចរិតលក្ខណៈផ្នែកគុណវុឌ្ឍនៃព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

ដើម្បីអោយរបាយការណ៍ហិរញ្ញវត្ថុមួយមានគុណវុឌ្ឍគ្រប់គ្រាន់អាចយកទៅប្រើប្រាស់បានរបាយការណ៍ហិរញ្ញវត្ថុនោះរមែងមានចរិតលក្ខណៈដូចតទៅ៖

- ភាពអាចយល់បាន៖ ព័ត៌មាននីមួយៗដែលបានផ្តល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវដាក់បង្ហាញក្នុងរបៀបមួយដែលអ្នកប្រើប្រាស់ទូទៅអាចនឹងយល់បាន។
- ភាពពាក់ព័ន្ធ រឺភាពទាក់ទង៖ ព័ត៌មាននានាក្នុងរបាយការណ៍ គួរតែផ្តល់ជាប្រយោជន៍និងមានភាពពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់អ្នកប្រើប្រាស់ទូទៅ។
- ភាពជាសារវន្ត៖ មានភាពដែលមានប្រយោជន៍នឹងមានការទទួលខុសត្រូវប្រសិនបើការលុបចោល រឺរាយការណ៍ខុស។
- ភាពដែលអាចជឿជាក់បាន៖ ព័ត៌មានដែលរាយការណ៍ក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវតែមានភាពដែល

⁹ <https://www.indeed.com/career-advice/career-development/statement-of-equity>(ចូលទស្សនា ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២)។

¹⁰ <https://www.bank-abc.com/en/aboutabc/investment/financial/pages/statementofchangesinequity2q2010.aspx> (ចូលទស្សនា ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២)

១.៤. ទស្សនទានក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុដោយមានភាពលម្អិត ប្រាកដណាស់ថានឹងផ្តល់ផលប្រយោជន៍ទាំង រយៈពេលវែងនិងរយៈពេលខ្លីទៅដល់សហគ្រាសផ្ទាល់ហើយក៏អាចជាប្រយោជន៍ដល់ការសិក្សានិងការស្វែង យល់ដល់មហាជនផងដែរ។ ជាឧទាហរណ៍នៅពេលដែលក្រុមហ៊ុនមួយបានប្រកាសថានៅក្នុងឆ្នាំប្រតិបត្តិការ នេះក្រុមហ៊ុនបានទទួលប្រាក់ចំណូលសរុប ២០ពាន់ដុល្លារជាការពិតណាស់យើងបានដឹងត្រឹមតែថាក្រុមហ៊ុន ទទួលបានប្រាក់ ២០ ពាន់ដុល្លារយើងពុំបានដឹងអំពីសមត្ថភាពនៅក្នុងការសងបំណុល យើងពុំបានដឹងអំពី សមត្ថភាពនៅក្នុងការប្រតិបត្តិប្រតិបត្តិការផ្សេងៗរបស់ក្រុមហ៊ុនទេ ហើយលើសពីនេះទៅទៀតតើ ២០ ពាន់ ដុល្លារនេះបើប្រៀបធៀបជាមួយនឹងឆ្នាំមុនក្រុមហ៊ុនមានការចំណេញឬខាត បើប្រៀបធៀបជាមួយនឹងទ្រព្យសកម្ម សរុបតើប្រាក់ចំណូលនេះត្រូវនឹងប៉ុន្មានភាគរយ។ល។ មានតែការចងក្រងរបាយការណ៍ហិរញ្ញវត្ថុនិងការវិភាគ របាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវទេទើបអាចប្រាប់អំពីព័ត៌មាននានានៅខាងលើនោះបាន។ ការវិភាគរបាយ ការណ៍ហិរញ្ញវត្ថុនេះគឺអាចប្រព្រឹត្តទ្រើងនិងវិភាគដោយសមាជិករបស់សហគ្រាសផ្ទាល់ដែលមានដូចជាបុគ្គលិក គណនេយ្យករ សវនករ។ល។ បន្ថែមពីនេះរបាយការណ៍ហិរញ្ញវត្ថុក៏អាចត្រូវបានធ្វើការវិភាគពីសំណាក់ជនខាង ក្រៅដែលមានដូចជានិយោគករ ម្ចាស់ភាគហ៊ុន ភ្នាក់ងាររាជរដ្ឋាភិបាល សិស្ស និស្សិត និងមហាជនទូទៅ។ តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Ohio University បានបង្ហាញអំពីសារៈសំខាន់ប្រយោជន៍របស់ការ វិភាគរបាយការណ៍ហិរញ្ញវត្ថុដែលមានបីសំខាន់ៗ៖

- ការសម្រេចចិត្តនៅក្នុងការវិនិយោគ ៖ ទាំងម្ចាស់ភាគហ៊ុនផ្ទាល់និងទាំងវិនិយោគក៏គួរតែមាន ឱកាសអាចស្វែងយល់អោយស៊ីជម្រៅពាក់ព័ន្ធនឹងបម្រែបម្រួលនិងដំណើរការអាជីវកម្មរបស់សហ គ្រាសមុនពេលធ្វើការសម្រេចចិត្តលើការវិនិយោគរបស់ខ្លួន។
- ការសម្រេចចិត្តទៅលើកម្ចី៖ សហគ្រាសម្ចាស់កម្ចីតែងតែទាមទារចង់ស្វែងយល់ឱ្យច្បាស់ទាក់ទងទៅ នឹងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលនឹងត្រូវខ្ចីកម្ចីរបស់ខ្លួន។ ចំណែកឯក្រុមហ៊ុនខ្លួនផ្ទាល់ក៏ត្រូវ ស្វែងយល់អំពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនមុននឹងធ្វើការសម្រេចចិត្តខ្ចីកម្ចីថ្មីឬទូទាត់កម្ចីចាស់។
- ការគ្រប់គ្រងរបស់សហគ្រាស៖ ថ្នាក់ដឹកនាំធំៗរបស់សហគ្រាសគឺពឹងផ្អែកលើសំខាន់ទៅលើទិន្នន័យ របាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញនៅក្នុងការសម្រេចចិត្តនិងការរៀបចំផែនការរបស់សហ គ្រាស។

ពីសំណាក់ការសិក្សាស្រាវជ្រាវដែលក៏បានបង្ហាញអំពីគន្លឹះសំខាន់ៗ ៤ នៅក្នុងការវិភាគរបាយការណ៍ហិរញ្ញ វត្ថុឲ្យបានត្រឹមត្រូវនិងមានសុក្រិតភាព។ គន្លឹះសំខាន់ៗទាំង ៤ នោះគឺ៖

- កំណត់គោលដៅឱ្យបានច្បាស់ហើយកំណត់គោលដៅនៅក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុខ្លួនត្រូវដឹង

- ថាតើចង់វិភាគស៊ីជម្រៅពាក់ព័ន្ធនឹងផ្នែកមួយណានៃរបាយការណ៍ហិរញ្ញវត្ថុ។
- ចៀសឱ្យផុតពីសុវត្ថិភាពដែលគ្រាន់តែជាការបំភាន់៖ ដូចដែលយើងបានដឹងហើយថារបាយការណ៍ហិរញ្ញវត្ថុអាចបង្ហាញអំពីស្ថេរភាពនិងភាពមានលំនឹងរបស់សហគ្រាសមួយ។ ក៏ប៉ុន្តែប្រសិនបើសហគ្រាសនោះពុំមានស្ថេរភាពល្អទេនោះរបាយការណ៍ដែលវត្ថុក៏នឹងបានបង្ហាញយ៉ាងជាក់លាក់ផងដែរ។ ដូច្នេះក្នុងនាមជាអ្នកវិភាគគួរជាចេញអោយឆ្ងាយអំពីការវិភាគដែលមានទំនោរលំអៀងទៅការមានស្ថេរភាពរបស់សហគ្រាស។
- ជាការពិតណាស់ដើម្បីឱ្យដឹងអំពីលទ្ធភាពនិងសមត្ថភាពរបស់សហគ្រាសនៅក្នុងពេលបច្ចុប្បន្នយើងគួរតែសិក្សាស្វែងយល់ប្រកបរបាយការណ៍ ដែលថ្មីៗនិងទាន់ហេតុការណ៍យកមកវិភាគសិក្សាបានហើយ។
- ទិន្នន័យគ្រាន់តែជាតួលេខ៖ ចំណុចនេះមានសារៈសំខាន់សម្រាប់អ្នកដែលវិភាគរបាយការណ៍ហិរញ្ញវត្ថុដើម្បីធ្វើការសម្រេចចិត្តវិនិយោគទៅលើក្រុមហ៊ុនឬក៏មិនវិនិយោគ។ វាបានផ្តោតសំខាន់ថាត្រឹមតែ តួលេខដែលមានជាក់បង្ហាញនៅក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុគឺមិនគ្រប់គ្រាន់នោះទេគឺយើងត្រូវយកស្ថានភាពបច្ចុប្បន្ន និងប្រវត្តិនៃការធ្វើអាជីវកម្មរបស់សហគ្រាសមកគិតនិងវិភាគផងដែរ។¹²

គោលបំណងសំខាន់ៗនៅក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ៖

- វាយតម្លៃអំពីសកម្មភាពនៅក្នុងការធ្វើប្រតិបត្តិការរយៈពេលខ្លីរបស់ក្រុមហ៊ុននិងសមត្ថភាពនៅក្នុងការទទួលបានប្រាក់ចំណេញអំពីប្រតិបត្តិការក្នុងរយៈពេលខ្លីនិងវែង។ និយាយជាមួយគ្នាវាយតម្លៃទៅលើសុខុមាលភាពរបស់ហិរញ្ញវត្ថុនៃក្រុមហ៊ុន។
- អះអាងអំពីភាពសំខាន់ៗនៃធាតុនីមួយៗរបស់របាយការណ៍ហិរញ្ញវត្ថុនៃសហគ្រាសមួយ។
- ស្វែងរកអំពីមូលហេតុដែលបង្កឱ្យមានការប្រែប្រួលនៃ ស្ថានភាពនានារបស់ហិរញ្ញវត្ថុនៅក្នុងសហគ្រាសមួយ។
- វាយតម្លៃទៅលើសមត្ថភាពនៅក្នុងការសងបំណុលនិងវាយតម្លៃទៅលើសមត្ថភាពនៅក្នុងការបម្លែងទ្រព្យសកម្មឱ្យទៅជាសាច់ប្រាក់ទាំងពីររយៈពេលវែងនិងក្នុងរយៈពេលខ្លី។¹³

¹² <https://onlinemasters.ohio.edu/blog/financial-statement-analysis-helps-business-grow/#:~:text=It%20provides%20internal%20and%20external,helpful%20for%20making%20lending%20decisions>. (ចូលទស្សនា ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២)។

¹³ NCERT, *គណនេយ្យហិរញ្ញវត្ថុភាគ២* (គ្មានព័ត៌មាន៖គ្មានព័ត៌មាន,២០១៥) ទំព័រ ១៧៤។

១.៥. ឈ្មោះយល់ពីឧបករណ៍ក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

ជាការពិតណាស់យើងមានឧបករណ៍ផ្សេងៗគ្នានៅក្នុងការវាស់វែងនិងវាយតម្លៃទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសមួយ។ ប៉ុន្តែឧបករណ៍ ៣ ដែលគេពេញនិយមប្រើនៅក្នុងការធ្វើវិភាគរបាយការណ៍ហិរញ្ញវត្ថុ នោះគឺការវាយតម្លៃតាមជួរឈរឬការវិភាគតាមទំហំរួម (Common size.Vertical Analysis), ការវាយតម្លៃតាមជួរដេក (Horizontal Analysis) និងការវាយតម្លៃតាមអនុបាត (Ratio Analysis)។

១.៥.១. ការវិភាគតាមជួរឈរ ឬការវិភាគលើទំហំរួម

ការប្រៀបធៀបតាមជួរឈរឬការប្រៀបធៀបទំហំរួមគឺជាវិធីសាស្ត្រនៅក្នុងការប្រៀបធៀបមួយដែលបង្ហាញពីផលធៀបនៃធាតុនីមួយៗរបស់របាយការណ៍ហិរញ្ញវត្ថុនឹងធាតុគោលណាមួយ។ នៅក្នុងតារាងតុល្យការយើងកំណត់យកទ្រព្យសកម្មសរុបជាធាតុគោលដើម្បីធ្វើការប្រៀបធៀប។ ដូច្នោះយើងអាចនិយាយបានថាទ្រព្យសកម្មអរូបីសរុបមានចំនួនស្មើនឹង ២២ ភាគរយធៀបជាមួយនឹងទ្រព្យសកម្មសរុប។ វិធានរបាយការណ៍លទ្ធផលយើងអាចកំណត់យកនូវប្រាក់ចំណូលសរុបជាគោលហើយយើងអាចយកធាតុនីមួយៗនៅក្នុងរបាយការណ៍លទ្ធផលមកប្រៀបធៀបជាមួយនឹងប្រាក់ចំណូលសរុបនេះ។ ឧទាហរណ៍យើងអាចនិយាយបានថាចំណាយប្រតិបត្តិការស្មើនឹង ១០ ភាគរយនៃប្រាក់ចំណូលសរុបរបស់សហគ្រាស។¹⁴

១.៥.១.១. ការវិភាគតាមជួរឈរទៅលើរបាយការណ៍លទ្ធផល

នៅក្នុងរបាយការណ៍លទ្ធផល ការវិភាគតាមជួរឈរ ការវិភាគទៅលើទំហំរួមនេះគឺបានបង្ហាញអំពីទំហំនៃផ្នែកនីមួយៗនៅក្នុងរបាយការណ៍មួយនេះ។ ស្រដៀងគ្នាទៅនឹងតារាងតុល្យការនៅក្នុងរបាយការណ៍លទ្ធផលការវិភាគតាមជួរឈរនេះបានបង្ហាញអំពីបម្រែបម្រួលជាភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៃធាតុនីមួយៗប្រៀបទៅនឹងប្រាក់ចំណូលសរុបរបស់របាយការណ៍មួយនេះផងដែរ។ រូបមន្តនៃការវិភាគតាមជួរឈរនៃរបាយការណ៍លទ្ធផល៖

Common Size Analyze in % = (Each item in income statements/ Net revenue)X 100

១.៥.១.២. ការវិភាគតាមជួរឈរទៅលើតារាងតុល្យការ

នៅក្នុងតារាងតុល្យការ ការវិភាគតាមជួរឈរ ការវិភាគទៅលើទំហំរួមនេះគឺបានបង្ហាញអំពីទំហំនៃផ្នែកនីមួយៗនៅក្នុងរបាយការណ៍តារាងតុល្យការ។ វាក៏បានបង្ហាញអំពីបម្រែបម្រួលជាភាគរយប្រៀបទៅនឹងទ្រព្យសកម្មសរុបនៃធាតុនីមួយៗរបស់ទ្រព្យសកម្ម បំណុលនិង មូលធនពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ រូបមន្តនៃការ

¹⁴ Jerry J. Weygandt, Paul D. kimmel, និង Donald E. Kieso, *Accounting Principles*[គោលការណ៍គណនេយ្យ], បោះពុម្ពលើកទី១២, តំបន់អាស៊ី៖គ្មានព័ត៌មាន, ២០១៦។

វិភាគតាមជួរឈរនៃធាតុនីមួយៗរបស់តារាងតុល្យការ៖

Common Size Analyze in %= (Each item on the balance sheet/ Total assets) X 100

១.៥.២. ការវិភាគតាមជួរឈរកម្ម ការវិភាគបែបប្រៀបធៀប

រីឯការវិភាគតាមជួរឈរកម្មវិភាគបែបប្រៀបធៀបគឺជាវិធីសាស្ត្រនៅក្នុងការវាយតម្លៃនិងវិភាគរបាយការណ៍ហិរញ្ញវត្ថុដោយប្រៀបធៀបព័ត៌មាននៃធាតុនីមួយៗរបស់របាយការណ៍ហិរញ្ញវត្ថុនៅក្នុងឆ្នាំមួយជាមួយនឹងឆ្នាំមួយផ្សេងទៀតពោលគឺប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ។¹⁵ រូបមន្តនៃការប្រៀបធៀបរបាយការណ៍ហិរញ្ញវត្ថុតាមជួរឈរនេះមានភាពប្រហាក់ប្រហែលគ្នារវាងការវិភាគរបាយការណ៍លទ្ធផលនិងការវិភាគតារាងតុល្យការពោលគឺយកធាតុនីមួយៗនៅក្នុងឆ្នាំបច្ចុប្បន្នទៅដកជាមួយនឹងធាតុនីមួយៗនៅក្នុងឆ្នាំមុនបូកគោលរួចចែកជាមួយនឹងធាតុនីមួយៗនៅក្នុងឆ្នាំមុន។

Change in amount= Amount in the current year- Amount in the previous year

Change in percentage= (Trend change in amount /Amount in the previous year) X 100

១.៥.៣. ការវិភាគតាមអនុបាត

ការវិភាគតាមរយៈអនុបាតគឺបង្ហាញអំពីទំនាក់ទំនងរវាងធាតុដែលបានជ្រើសរើសពីក្នុងទិន្នន័យនៃរបាយការណ៍ហិរញ្ញវត្ថុ។ អនុបាតមួយបានបង្ហាញអំពីទំនាក់ទំនងផ្នែកគណិតវិទ្យារវាងបរិមាណនៃធាតុមួយជាមួយនឹងបរិមាណនៃធាតុដទៃទៀត។ ជាទូទៅការវិភាគទៅលើតែអនុបាតមួយពុំបានផ្តល់ប្រសិទ្ធភាពខ្ពស់ដល់ការសម្រេចចិត្តនោះទេដូច្នេះទើបគេធ្វើការប្រៀបធៀបរវាងអនុបាត។ ហើយការប្រៀបធៀបនេះគឺមាន ៣ស្តង់ដារ៖

- Intracompany comparison: គឺជាការប្រៀបធៀបរវាងឆ្នាំថ្មីនិងឆ្នាំចាស់នៃក្រុមហ៊ុនតែមួយ។ ដូច្នេះគឺយើងត្រូវយករបាយការណ៍របស់ក្រុមហ៊ុនមួយនៅក្នុងឆ្នាំបច្ចុប្បន្នទៅប្រៀបធៀបជាមួយនឹងរបាយការណ៍របស់ក្រុមហ៊ុនដដែលនៅក្នុងឆ្នាំមុន។
- Industry average comparison: គឺជាការប្រៀបធៀបដែលពឹងផ្អែកទៅលើមធ្យមភាគនៃក្រុមហ៊ុនប្រកួតប្រជែង។

¹⁵ Jerry J. Weygandt, Paul D. kimmel, និង Donald E. Kieso, *Accounting Principles*[គោលការណ៍គណនេយ្យ], បោះពុម្ពលើកទី១២, តំបន់អាស៊ី៖គ្មានព័ត៌មាន, ២០១៦។

- Intercompany comparison៖ គឺជាការប្រៀបធៀបរវាងក្រុមហ៊ុនមួយជាមួយនឹងក្រុមហ៊ុនមួយទៀតនៅក្នុងឆ្នាំប្រតិបត្តិការតែមួយ។ ជាឧទាហរណ៍គឺយើងប្រៀបធៀបរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Apple នៅក្នុងឆ្នាំ ២០២០ ជាមួយនឹងក្រុមហ៊ុន Samsung នៅក្នុងឆ្នាំ ២០២០។¹⁶

អនុបាតសំខាន់ៗដែលភាគច្រើនត្រូវបានអ្នកវិភាគរបាយការណ៍ហិរញ្ញវត្ថុទូទៅយកមកសិក្សានៅក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុគឺមាន ៤ គឺ៖

- អនុបាតផលិតភាពនៃប្រាក់ចំណេញ (Profitability Ratio)
- អនុបាតសមត្ថភាពក្នុងការប្រើប្រាស់ទ្រព្យសកម្ម(Asset Utilization Ratio)
- អនុបាតសមត្ថភាពក្នុងការទូទាត់បំណុលរយៈពេលខ្លី (Short-term Solvency Ratio)
- និងអនុបាតសមត្ថភាពក្នុងការទូទាត់បំណុលរយៈពេលវែង(Long-term Solvency Ratio)¹⁷

១.៥.៣.១. អនុបាតផលិតភាពនៃប្រាក់ចំណេញ (Profitability Ratio)

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់អនុបាតផលិតភាពនៃប្រាក់ចំណេញគឺអាចបង្ហាញអំពីសមត្ថភាពរបស់សហគ្រាសនៅក្នុងការស្វែងរកប្រាក់ចំណេញពីការធ្វើអាជីវកម្មរបស់ខ្លួនឬការផ្តល់សេវាកម្មរបស់ខ្លួន។ អនុបាតផលិតភាពនៃប្រាក់ចំណេញនេះគឺបានបង្ហាញអំពីកម្រិតនៃសមត្ថភាពរបស់សហគ្រាសនីមួយៗតាមរយៈអនុបាតតូចតូចផ្សេងទៀតដូចខាងក្រោម

- អនុបាតផលត្រលប់នៃទ្រព្យសកម្ម(Return on Assets)៖ គឺជាអនុបាតដែលបង្ហាញអំពីសមត្ថភាពនិងប្រសិទ្ធភាពនៃការវិនិយោគនិងប្រើប្រាស់របស់ទ្រព្យសកម្មរបស់សហគ្រាស។ វាបង្ហាញថាតើទ្រព្យសកម្ម\$១របស់សហគ្រាសអាចផលិតចេញជាចំណេញមកវិញប៉ុន្មាន។ រូបមន្តនៃអនុបាតផលត្រលប់នៃទ្រព្យសកម្មគិតជាភាគរយ៖

$$Return\ on\ Asset\ in\ \% = \frac{Net\ Income\ X\ 100}{Total\ Assets}$$

- អនុបាតផលត្រឡប់នៃមូលធនម្ចាស់ (Return on Equity)៖ គឺជាអនុបាតដែលបានបង្ហាញអំពីសមត្ថភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់មូលធនរបស់ម្ចាស់អាជីវកម្មដើម្បីរកប្រាក់ចំណេញ។ វាបង្ហាញថាតើមូលធន\$១របស់សហគ្រាសអាចផលិតចេញជាចំណេញមកវិញប៉ុន្មាន។ រូបមន្តនៃអនុបាតផលត្រឡប់គិតជាភាគរយ៖

¹⁶ Jerry J. Weygandt, Paul D. kimmel, និង Donald E. Kieso, *Accounting Principles[គោលការណ៍គណនេយ្យ]*, បោះពុម្ពលើកទី១២. តំបន់អាស៊ី៖គ្មានព័ត៌មាន, ២០១៦។

¹⁷ Prum Sokun, "Financial Management", (មេរៀនសម្រាប់និស្សិតបរិញ្ញាបត្រឆ្នាំទីបីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

$$\text{Return on Equity in \%} = \frac{\text{Net Income X 100}}{\text{Total Equity}}$$

- អនុបាតប្រាក់ចំណេញដុល (Profit Margin)៖ គឺជាអនុបាតដែលបានបង្ហាញអំពីផលចំណេញដែលបានមកពីប្រាក់ចំណូលនៃសហគ្រាស។វាបានបង្ហាញថាតើមួយ\$១ដែលបានមកពីប្រាក់ចំណូលសហគ្រាសទទួលបានប្រាក់ចំណេញប៉ុន្មាន។រូបមន្តនៃអនុបាតផលត្រឡប់គិតជាភាគរយ¹⁸៖

$$\text{Profit Margin in \%} = \frac{\text{Net Income X 100}}{\text{Net Revenue}}$$

១.៥.៣.២. អនុបាតសមត្ថភាពក្នុងការប្រើប្រាស់ទ្រព្យសកម្ម (Asset Utilization Ratio)

អនុបាតសមត្ថភាពក្នុងការប្រើប្រាស់ទ្រព្យសកម្មគឺជាការបង្ហាញសមត្ថភាពរបស់សហគ្រាសនៅក្នុងការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួន។ យើងអាចឈ្លងយល់អនុបាតនេះបានតាមរយៈការគណនា៖

- អនុបាតនៃការបង្វិលសន្លឹក (Inventory Turnover)៖ គឺជាអនុបាតដែលបានបង្ហាញអំពីសមត្ថភាពនៅក្នុងការធ្វើការបង្វិលសន្លឹកពេលគឺការលក់សន្លឹកចេញទាំងការទិញសន្លឹកថ្មីចូលមកវិញ។ ប្រសិនបើអនុបាតនេះមានភាគរយតិចនោះបានន័យថាសហគ្រាសសមត្ថភាពនៅក្នុងការលក់និងការទិញចូលរបស់ក្រុមហ៊ុនពុំមានប្រសិទ្ធភាពខ្ពស់ទេ។ហើយអាចសន្និដ្ឋានបានថាសន្លឹកមានចំនួនលើសពីអ្វីដែលសហគ្រាសត្រូវការ។ ក៏ប៉ុន្តែប្រសិនបើអនុបាតនេះមានភាគរយខ្ពស់នោះបានន័យថាសមត្ថភាពរបស់សហគ្រាសនៅក្នុងការលក់មានប្រសិទ្ធភាព។ អនុបាតនេះមានរូបមន្ត៖

$$\text{Inventory Turnover in \%} = \frac{\text{Cost of good sold X 100}}{\text{Inventory}}$$

- អនុបាតនៃការបង្វិលឥណទេយ្យ(Receivable Turnover) ៖គឺជាអនុបាតដែលសិក្សាអំពីសមត្ថភាពរបស់សហគ្រាសនៅក្នុងការទាមទារឥណទេយ្យពីអតិថិជន។ជាខ្លឹមគឺជាការសមត្ថភាពនៅក្នុងការទាមទារបំណុលរបស់សហគ្រាសពីសំណាក់អតិថិជន៖¹⁹

$$\text{Recievable Turnover in \%} = \frac{\text{Sale X 100}}{\text{Account Recievable}}$$

¹⁸ Jerry J. Weygandt, Paul D. kimmel, និង Donald E. Kieso, *Accounting Principles[គោលការណ៍គណនេយ្យ]*, បោះពុម្ពលើកទី១២. តំបន់អាស៊ី៖គ្មានព័ត៌មាន, ២០១៦។

¹⁹ Prum Sokun, "Financial Management", (មេរៀនសម្រាប់និសិទ្ធបរិញ្ញាបត្រឆ្នាំទីបីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

១.៥.៣.៣. អនុបាតសមត្ថភាពទូទាត់បំណុលរយៈពេលខ្លី (Short-term Solvency Ratio)

ការវិភាគតាមរយៈអនុបាតសមត្ថភាពទូទាត់បំណុលរយៈពេលខ្លីគឺជាការវិភាគទៅលើសមត្ថភាពរបស់សហគ្រាស នៅក្នុងការប្រើប្រាស់ទ្រព្យសកម្មនិងសាច់ប្រាក់ដែលខ្លួនមាននៅក្នុងការទូទាត់បំណុលរបស់ខ្លួនក្នុងរយៈពេលខ្លី។ ប៉ុន្តែអនុបាតនេះ បើសិនជាកាន់តែខ្ពស់គឺវាក៏បង្ហាញអំពីសមត្ថភាពនៅក្នុងការប្រើប្រាស់ទ្រព្យសកម្មរបស់សហគ្រាសដូចគ្នា។

- អនុបាតចរន្ត (Current Ratio)៖ អនុបាតចរន្តគឺជាអនុបាតដែលបានបង្ហាញអំពីសមត្ថភាពរបស់ក្រុមហ៊ុននៅក្នុងការប្រើប្រាស់ទ្រព្យសកម្មរយៈពេលខ្លីដើម្បីទូទាត់ជាមួយនឹងបំណុលរយៈពេលខ្លី។ វាក៏បានបង្ហាញថា តើ \$១នៃបំណុលរបស់សហគ្រាសសហគ្រាសមានទ្រព្យសកម្មប៉ុន្មាននៅក្នុងការទូទាត់។ ប្រសិនបើអនុបាតនេះគិតជាភាគរយ លើស ១០០% បានន័យថា ល្បឿននៃសាច់ប្រាក់របស់សហគ្រាសមានភាពល្អប្រសើរ។ ប៉ុន្តែបើមានតូចជាងគឺក្រុមហ៊ុនកំពុងតែជួបប្រទះបញ្ហាហិរញ្ញវត្ថុ។ រូបមន្តនៃអនុបាតចរន្តគិតជាភាគរយ៖

$$\text{Current Ratio in \%} = \frac{\text{Current Assets} \times 100}{\text{Current Liabilities}}$$

- អនុបាតហ្វាស (Quick Ratio)៖ អនុបាតហ្វាសគឺជាអនុបាតដែលបានបង្ហាញអំពីសមត្ថភាពរបស់សហគ្រាសនៅក្នុងការប្រើប្រាស់ទ្រព្យសកម្មរយៈពេលខ្លីដែលដកចេញនូវសន្និធិដើម្បីទូទាត់បំណុលរយៈពេលខ្លី។ ដោយសារតែការខូចខាតរបស់សន្និធិអាចធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសកម្មរបស់សហគ្រាសទើបអនុបាតនេះមានភាពសំខាន់សម្រាប់ម្ចាស់បំណុលរយៈពេលខ្លី។ អនុបាតហ្វាសមានរូបមន្ត

$$\text{Quick Ratio in \%} = \frac{(\text{Current Assets} - \text{Inventories}) \times 100}{\text{Current Liabilities}}$$

- អនុបាតសាច់ប្រាក់ (Cash Ratio)៖ គឺជាអនុបាតដែលបានបង្ហាញអំពីសមត្ថភាពរបស់សហគ្រាសនៅក្នុងការប្រើប្រាស់ប្រាក់សុទ្ធរបស់ខ្លួនដើម្បីទូទាត់បំណុល។ វាបានបង្ហាញថាសហគ្រាសមានប្រាក់សុទ្ធចំនួនប៉ុន្មានដើម្បីទូទាត់បំណុល\$១។ រូបមន្តរបស់អនុបាតសាច់ប្រាក់៖

$$\text{Cash Ratio in \%} = \frac{\text{Cash} \times 100}{\text{Current Liabilities}}$$

- អនុបាតរង្វាស់នៅចន្លោះពេល(Interval measure ratio)៖ គឺជាអនុបាតដែលវាស់អំពីសមត្ថភាពរបស់សហគ្រាសនិងទ្រព្យសកម្មរបស់សហគ្រាសនៅក្នុងការទ្រទ្រង់សហគ្រាសទោះគ្មានចំណូល។ វាបាន

បង្ហាញថា តើទ្រព្យសកម្មរបស់សហគ្រាសអាចទ្រទ្រង់សហគ្រាសបានប៉ុន្មានថ្ងៃប្រសិនបើសហគ្រាស ពុំអាចរកចំណូលបាន²⁰៖

$$\text{Interval Measure in \%} = \frac{\text{Current Assets X 100}}{\text{Average daily operating expense}}$$

$$\text{Average daily operating expense} = \frac{\text{Total Expense excluded depreciation and interest}}{365}$$

១.៥.៣.៤. អនុបាតសមត្ថភាពទូទាត់បំណុលរយៈពេលវែង (Long-term Solvency Ratio)

- អនុបាតមេគុណនៃមូលធន (Equity Multiplier)៖ គឺជាអនុបាតដែលបង្ហាញអំពីហានិភ័យដែលវាស់ ផងទៅលើផ្នែករបស់ទ្រព្យសកម្មរបស់សហគ្រាសមួយដែលត្រូវបានធ្វើហិរញ្ញប្បទានដោយមូលធនឬ បំណុល។ ជាទូទៅប្រសិនបើអនុបាតនេះមានកម្រិតខ្ពស់នោះបានន័យថាសហគ្រាសត្រូវបានទ្រទ្រង់ ដោយបំណុលច្រើនជាងមូលធនម្ចាស់។ រូបមន្តនៃអនុបាតមេគុណនៃមូលធនគិតជាភាគរយ៖

$$\text{Equity Multiplier in \%} = \frac{\text{Total Assets X 100}}{\text{Total Equity}}$$

- អនុបាតផលធៀបនៃបំណុលនិងទ្រព្យសកម្ម (Debt to Asset Ratio)៖ ជាអនុបាតដែលវាស់ផងទៅ លើបំណុលសរុបដែលគិតជាភាគរយរបស់ទ្រព្យសកម្មសរុប។ បើសិនជាអនុបាតនេះមានកម្ពស់ខ្ពស់ នោះគឺបានបង្ហាញថាក្រុមហ៊ុនកំពុងតែស្ថិតនៅក្នុងសភាពហានិភ័យខ្ពស់។ ប្រសិនបើអនុបាតនេះមាន ច្រើនជាង ១០០% ភាគរយនោះបានន័យថាបំណុលរបស់សហគ្រាសមានច្រើនជាងទ្រព្យសកម្មប៉ុន្តែបើ សិនជាវាតិចជាង ១០០% នោះបានន័យថាទ្រព្យសកម្មរបស់សហគ្រាសមានច្រើនជាងបំណុល។ រូបម ន្តនៃអនុបាតផលធៀបរវាងបំណុលនិងទ្រព្យសកម្មគិតជាភាគរយ៖

$$\text{Debt to Asset in \%} = \frac{\text{Total Liabilities X 100}}{\text{Total Assets}}$$

²⁰ Prum Sokun, "Financial Management", (មេរៀនសម្រាប់និសិ្សបរិញ្ញាប័ត្រឆ្នាំទីបីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច

- អនុបាតសមត្ថភាពទូទាត់ការប្រាក់ (Time interest earned)៖ គឺជាអនុបាតដែលបង្ហាញអំពីសមត្ថភាពនៅក្នុងការសងបំណុលរបស់សហគ្រាសដោយប្រើប្រាស់ចំណូលបច្ចុប្បន្នជាមូលដ្ឋាន។ ជាទូទៅប្រសិនបើអនុបាតនៃសមត្ថភាពទូទាត់ការប្រាក់នេះមានចំនួនតិចជាង ២៥០% ភាគរយនោះក្រុមហ៊ុនមានប្រការប្រឈមមុខខ្ពស់នៅក្នុងការក្លែងបន្លំ។ យើងអាចគណនាអនុបាតនេះបានដោយយកផលបូកនៃ ចំណូលសរុប ចំណាយការប្រាក់ និងចំណាយកាត់ពន្ធ ទៅចែកជាមួយនឹងចំណាយការប្រាក់។ រូបមន្តនៃអនុបាតផលត្រឡប់គិតជាភាគរយ²¹៖

$$Time\ interest\ earned\ in\ \% = \frac{EBIT\ X\ 100}{Interest\ expense}$$

²¹ Jerry J. Weygandt, Paul D. kimmel, និង Donald E. Kieso, *Accounting Principles[គោលការណ៍គណនេយ្យ]*, បោះពុម្ពលើកទី១២. តំបន់អាស៊ី៖គ្មានព័ត៌មាន, ២០១៦។

ជំពូកទី២

ស្ថានភាពភាពធូរឆ្ងៃ

របស់សហគ្រាស

ជំពូកទី២ ស្ថានភាពភាពទូទៅរបស់សហគ្រាស

២.១. ស្ថានភាពទូទៅ

២.១.១. ប្រវត្តិសង្ខេបរបស់សហគ្រាស

ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់មានវត្តមានដំបូងនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៦ដែលមានឈ្មោះជាអន្តរកាលថា “Advanced Bank of Asia limited” ហៅកាត់ថា ‘ធនាគារ ABA’។ ដើមឡើយសហគ្រាសនេះមានចំនួនបុគ្គលិកបម្រើការត្រឹមតែខ្លះ ពី២០ ទៅ ១៧០នាក់តែប៉ុណ្ណោះ និងត្រូវបានបង្កើតដើម្បីផ្តល់សេវាកម្មធនាគារពាណិជ្ជកម្មដល់អតិថិជនជាក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះ។ ប៉ុន្តែក្រោយរយៈកាលច្រើនជាង២០ឆ្នាំនេះ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់បានអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនាគារមួយនៅក្នុងចំណោមធនាគារលំដាប់ទាំង៥ នៅក្នុងប្រទេសកម្ពុជា។ ដោយចាប់តាំងពីឆ្នាំ ២០០៧មក សហគ្រាស បានពង្រីកសាខាដោយផ្ដោតលើវិស័យធនាគារឯកត្តជន និងមានគោលបំណងផ្តល់សេវាធនាគារអាចពឹងអាស្រ័យបាន ងាយស្រួលប្រើប្រាស់ និងប្រកប ដោយបច្ចេកវិទ្យាទំនើបនៅទូទាំងប្រទេសកម្ពុជា។ ដោយមានផ្តល់សេវាវិស័យធនាគារសម្រាប់ក្រុមហ៊ុន និងឯកត្តជននៅក្នុងប្រទេសកម្ពុជារយៈពេល ដប់ប្រាំឆ្នាំ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ផ្តល់ផលិតផល និងសេវាដែលបានរៀបចំឡើងដើម្បីផ្តល់អត្ថប្រយោជន៍ ដល់គ្រប់វិស័យរបស់សហគមន៍កម្ពុជា។ សេវាកម្មទាំងនោះចាប់ពីកម្ចីសម្រាប់អាជីវកម្ម រហូតដល់ឥណទានទិញ ទោចក្រយានយន្ត និងគណនីចរន្តរហូតដល់ប្រាក់បញ្ញើមានការប្រាក់ថេរ។ ផលិតផលនីមួយៗ និងគ្រប់ផលិតផលដែលធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ផ្តល់ជូន ត្រូវបានកែសម្រួលយ៉ាងប្រុងប្រយ័ត្នដើម្បីបំពេញ តាមតម្រូវការទីផ្សារកម្ពុជា។²²

២.១.២. សមិទ្ធផល និងបច្ចុប្បន្នភាពរបស់សហគ្រាស

នៅឆ្នាំ២០១៣ ទស្សនាវដ្តី “Asian Banking & Finance Magazine” បានផ្តល់ពានរង្វាន់ជូនធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ជា ធនាគារបច្ចេកវិទ្យា និងប្រតិបត្តិ ក្នុងស្រុកប្រចាំឆ្នាំនៅកម្ពុជា។ និងនៅក្នុងឆ្នាំដដែលធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ក៏ទទួលបានពានរង្វាន់ពីស្ថាប័ន “Standard Chartered Bank” ទៅលើអត្រា “Straight Through Processing” ដែលល្អឥតខ្ចោះ។ ធនាគារទទួលបានពានរង្វាន់នេះគឺដោយសារតែសមត្ថភាពនៅក្នុងការអនុវត្តនូវការបង់ប្រាក់តាមរយៈ SCB បានយ៉ាងត្រឹមត្រូវ។ និងនៅក្នុងឆ្នាំ ២០១៤ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ក៏ទទួលបានពានរង្វាន់ពីខាងផ្នែកទស្សនាវដ្តី “The Banker” ដែលជាពានរង្វាន់ ផ្តល់ឱ្យខាងធនាគារដោយសារតែសមត្ថភាពនៅក្នុងការស្វែងរកគំនិតច្នៃប្រឌិតថ្មីៗដើម្បីជួបនិងតម្រូវការរបស់អតិថិជន។ នៅក្នុងឆ្នាំដដែលនេះខាងធនាគារក៏ទទួលបានពានរង្វាន់ពីខាងផ្នែកដែលបានបង្ហាញអំពីសមត្ថភាពនៅក្នុងការ

²² https://www.ababank.com/fileadmin/user_upload/Corporate_profile/ABA_Corporate_Profile_Q42016-EN.pdf , ទំព័រទី២(ចូលទស្សនា ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២)។

បំរើសេវាកម្មជូនអតិថិជនដោយមានស្ថេរភាពនិងភាពជាប់លាប់។ រីឯឆ្នាំ ២០១៥ ធនាគារក៏ទទួលបានពានរង្វាន់ពីការផ្គុំ “Best Emerging Markets Bank (Cambodia)” ដែលបានបង្ហាញអំពីការ ទទួលស្គាល់នូវការតាំងចិត្តរបស់ខាងធនាគារ វឌ្ឍនៈអាស៊ីចំកាត់នៅក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយសម្រាប់តម្រូវការនានាដែលមានភាពច្នៃប្រឌិត។ ដោយបានឃើញនូវគុណភាពនៃការបម្រើសេវាកម្មរបស់សហគ្រាសនិងសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យ នៅក្នុងឆ្នាំ២០១៥ ដដែលធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ទទួលបាននាមជាដោយ “Best Bank in Cambodia” ធនាគារដែលល្អជាងគេនៅកម្ពុជាពីសំណាក់ទស្សនាវដ្តី “Euromoney”។ ចាប់ពីឆ្នាំ ២០១៦ដល់ឆ្នាំ២០២១ ទស្សនាវដ្តី “The Banker” និង “Global Finance” បានប្រសិទ្ធិនាមឱ្យធនាគារថាជា “Bank of the year ” និង “Best Bank in Cambodia”។ ការវាយតម្លៃនិងផ្តល់នាមឱ្យនេះគឺពឹងផ្អែកទៅលើភាពខ្លាំងនៃហិរញ្ញវត្ថុរបស់សហគ្រាស ការអនុវត្តផ្សេងៗ ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការបង្ហាញថ្មី “SMART banking platform”។ ទស្សនាវដ្តី “Asiamoney” ក៏បានប្រសិទ្ធិនាម ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ថាជា ធនាគារក្នុងស្រុកឆ្លើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2021 បន្ទាប់ពីទទួលបានពានរង្វាន់ ធនាគារឌីជីថលឆ្លើមជាងគេនៅកម្ពុជា ក្នុងឆ្នាំ 2019 នឹង 2020។ កិត្តិនាមដ៏កំពូលនេះ បានបញ្ជាក់ជំហរបស់ ABA ជាធនាគារឈានមុខគេក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេស។

បច្ចុប្បន្នធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់គឺជាបុត្រសម្ពន្ធរបស់ ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ មានទ្រព្យសកម្ម ច្រើននិងមានបណ្តាញធនាគារសម្ពន្ធហិរញ្ញវត្ថុនៅទូទាំងពិភពលោក។ ក្នុងនាមជាភាគហ៊ុនិកមួយរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ តាំងពីឆ្នាំ ២០១៤ មក ធនាគារជាតិកាណាដាបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុអាមេរិកខាងជើងទីមួយ ដែលឈានជើងចូលវិស័យធនាគារនៅកម្ពុជា។²³

រូបភាពទី ១៖ រូបភាពស្លាកសញ្ញារបស់ ធនាគារជាតិកាណាដា²⁴



គិតត្រឹមឆ្នាំ ២០២២ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ មានចំនួនសាខាសរុបច្រើនជាង៤០សាខា ម៉ាស៊ីនដកនិងដាក់ប្រាក់ដោយស្វ័យប្រវត្តិលើសពី១៦៥គ្រឿង និងម៉ាស៊ីនស្វ័យសេវា៦០គ្រឿងនៅទូទាំងប្រទេសកម្ពុជា

²³ https://www.ababank.com/fileadmin/user_upload/Corporate_profile/ABA_Corporate_Profile_Q42016-EN.pdf , ទំព័រទី៧(ចូលទស្សនា ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២)។

²⁴ <https://www.ababank.com/km/about-us/> (ចូលទស្សនា ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២)។

ជាព្រមទាំងមាន សេវាធនាគារអនឡាញ និងកម្មវិធីទូរស័ព្ទដៃដាក់ទំនើបផងដែរ។ បារវចនាបច្ចុប្បន្នតបស់ធនាគារ គឺ “ដៃគូដែលលោកអ្នកទុកចិត្តបំផុត”។

រូបភាពទី ២៖ រូបភាពស្លាកសញ្ញាក្នុងឆ្នាំ ២០២២ របស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់²⁵



រូបភាពទី ៣៖ រូបភាពរបស់សាខានៃ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់²⁶



២.១.៣. ទីតាំងភូមិសាស្ត្រ និងលេខទូរស័ព្ទទំនាក់ទំនង

ចាប់តាំងពីឆ្នាំ២០០៧នោះមក ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់បានពង្រីកសាខាដោយផ្ដោតលើវិស័យ ធនាគារឯកត្តជន និងមានគោលបំណងផ្តល់សេវាធនាគារអាចពឹងអាស្រ័យបាន ងាយស្រួលប្រើប្រាស់ និង ប្រកប ដោយបច្ចេកវិទ្យាទំនើបនៅទូទាំងប្រទេសកម្ពុជា។ បច្ចុប្បន្នធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់មានច្រើនជាង ៤០ សាខានៅប្រទេសកម្ពុជា ដោយ១៥សាខា នៅរាជធានីភ្នំពេញ និង ២៨សាខាទៀតនៅតាមបណ្តាខេត្តនានា។ ការិយាល័យកណ្តាលដែលមានទីតាំង នៅអគារលេខ ១៤៨ មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ។ធនាគារ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ បាននឹងបន្តផ្តល់សេវាយ៉ាងច្រើនសន្ធឹកសន្ធាប់ និងទទួលបានការផ្តល់ជំនួយផ្ទាល់

²⁵ <https://www.ababank.com/> ((ចូលទស្សនា ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២)។

²⁶ <https://www.ababank.com/> ((ចូលទស្សនា ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២)។

ពីសំណាក់ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង អតិថិជន។ សាខាដែលបានជួសជុលកែលម្អមានបំពាក់បរិក្ខារ ទំនើបដូចជា ដាក់បញ្ជូរបេឡាករបន្ថែម កន្លែងរង់ចាំងាយស្រួល និងមានពន្លឺ កន្លែងសម្រាប់សាកសួរពីសេវា ហិរញ្ញវត្ថុដូចជាប្រាក់បញ្ញើ ការរាប់សាច់ប្រាក់ និងបន្ទប់ឯកជន សម្រាប់ជំនួបនានាបន្ថែមទៀត។ លោក Azhikhanov នាយកប្រតិបត្តិរបស់ធនាគារABA បានមានប្រសាសន៍ថា៖

សាខាការិយាល័យកណ្តាលរបស់យើងជា “មុខមាត់” ពិតរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ និងបានបំពេញតាម តម្រូវការ ទាំងអស់ប្រកបមានសេវាប្រសើរបំផុត និងកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាព។ យើងបានព្យាយាម អនុវត្តការចនាឲ្យល្អប្រណិតបំផុត និងរួមបញ្ចូលជាមួយបច្ចេកវិទ្យាទំនើប ហើយមាន សង្ឃឹមយ៉ាងពិតប្រាកដថា អតិថិជនដ៏មានតម្លៃរបស់យើងនឹងចូលចិត្តមុខមាត់ថ្មីរបស់សាខា ការិយាល័យកណ្តាល។ ដោយមាន ការិយាល័យទូលាយ និងទីតាំងផ្តល់សេវាយ៉ាងល្អប្រណិត យើងប្រាកដណាស់ នឹងអាចផ្តល់សេវាកាន់តែល្អ ប្រសើរជូនអតិថិជនរបស់យើង។

រូបភាពទី ៤៖ តារាងសាខាទាំងអស់ និងលេខទូរស័ព្ទទំនាក់ទំនងរបស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់²⁷

Branch Network

Phnom Penh Branches		Provincial and District Branches	
Borei Keyla Branch	098 203 869	Bati District Branch	098 203 649
Central Branch	098 203 199	Battambang Branch	098 203 839
Central Market Branch	098 203 979	Baray District Branch	098 203 739
Chbar Ampov Branch	098 203 929	Banteay Meanchey Branch	098 203 759
Chom Chao Branch	098 203 939	Chhuk District Branch	098 203 729
Head Office	023 225 333	Cheung Prey District Branch	098 203 749
Independence Monument Branch	098 203 001	Kampong Speu Branch	098 203 949
Mao Tse Tung Branch	023 216 135	Kratie Branch	098 203 049
Ou Baek K'am Branch	098 203 799	Kampot Branch	098 203 959
Sothearos Branch	098 203 983	Kandal Stueng District Branch	098 203 619
Stade Chas Branch	098 203 819	Kampong Cham Branch	098 203 879
Sensok Branch	098 203 779	Kampong Chhnang Branch	098 203 039
Stung MeanChey Branch	098 203 889	Kampong Thom Branch	098 203 429
Toek Thla Branch	098 203 849	Memot District Branch	098 203 639
Toul Kork Branch	098 203 859	Paoy Paet Branch	098 203 319
		Peam Ro District Branch	098 203 629
		Phsar Leu Branch	070 630 381
		Prey Veng Branch	098 203 059
		Pursat Branch	098 203 969
		Samraong Tong District Branch	098 203 719
		Siem Reap Branch	098 203 829
		Sihanoukville Branch	098 203 899
		Svay Rieng Branch	098 203 029
		Takeo Branch	098 203 909
		Takhmao Branch	098 203 919
		Timar Kol District Branch	098 203 789
		Tboung Khmum Branch	098 203 769
		Tram Kak District Branch	098 203 709

²⁷ https://www.ababank.com/fileadmin/user_upload/Corporate_profile/ABA_Corporate_Profile_Q42016-EN.pdf , ទំព័រទី៧(ចូលទស្សនា ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២)។

២.២. សកម្មភាពលើវិវកម្ម របស់សហគ្រាស

២.២.១. ផលិតផល និងសេវាកម្ម

ដោយមានផ្តល់សេវាវិស័យធនាគារសម្រាប់ក្រុមហ៊ុន និងឯកត្តជននៅក្នុងប្រទេសកម្ពុជារយៈពេល ១៥ ឆ្នាំ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ បាននឹងកំពុងបន្ត ផ្តល់ផលិតផល និងសេវាដែលបានរៀបចំឡើងដើម្បីផ្តល់អត្ថប្រយោជន៍ ដល់គ្រប់វិស័យទាំងអស់នៅក្នុងសង្គមជាតិកម្ពុជា ដោយមានតាំងពីកម្ចីសម្រាប់អាជីវកម្ម រហូតដល់ ឥណទានទិញ ទោចក្រយានយន្ត។ បន្ថែមពីនេះទៅទៀតធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ក៏មានផ្តល់សេវាគណនី ចរន្តរហូតដល់ប្រាក់បញ្ញើមានការប្រាក់ថេរ។ កាតធនាគារល្បីល្បីនៅលើពិភពលោកដែលមានដូចជា “VISA card”, “Master card”, និង “Union Pay” ក៏ជាដៃគូសហការរបស់ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ផងដែរ។ អ្វីដែលជាកាន់តែពិសេស អំពីសេវាកម្មរបស់ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់គឺសមត្ថភាពនៅក្នុងការឱ្យអតិថិជនអាច ប្រព្រឹត្តប្រតិបត្តិការនានាដោយខ្លួនឯងផ្ទាល់។ ដោយមានការប្រើប្រាស់បច្ចេកវិទ្យានិងម៉ាស៊ីនទំនើបទំនើបទាន់ សម័យដែលមាន ដូចជាទូរធនាគារអេធីអឹម “ATM” កម្មវិធីទូរសព្ទដៃ “ABA Mobile” ការដកប្រាក់ដោយបំបាត់ មានកាតធនាគារ។ល។ ផលិតផលនីមួយៗ និងគ្រប់ផលិតផលដែលធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ផ្តល់ជូន ត្រូវ បានកែសម្រួលយ៉ាងប្រុងប្រយ័ត្នដើម្បីបំពេញ តាមតម្រូវការទីផ្សារកម្ពុជា។²⁸

២.២.២. ធនាគារដែលជាដៃគូសហការណ៍

គិតត្រឹមឆ្នាំ 2021 ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ មានធនាគារខ្នាតអន្តរជាតិដែលជាដៃគូសហការជាច្រើន។ ខាងក្រោមនេះគឺជាបញ្ជីរាយនាមនៃ ធនាគារក្រៅស្រុកដែលជាដៃគូសហការណ៍នៃធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ជាអន្តរកាលនិង បានបង្ហាញលេខកូដនៅក្នុង SWIFT ផងដែរ៖

- Commerzbank AG, Frankfurt, Germany(COBADEFF) ប្រើប្រាស់រូបិយវត្ថុ EUR
- DBS Bank Ltd, Singapore (DBSSSGSG) ប្រើប្រាស់រូបិយវត្ថុ USD
- DBS Bank Ltd, Singapore (DBSSSGSG) ប្រើប្រាស់រូបិយវត្ថុ SGD
- Korea Exchange Bank, Korea (KOEXKRSE) ប្រើប្រាស់រូបិយវត្ថុ USD
- Standard Chartered Bank, Singapore (SCBLSGSG) ប្រើប្រាស់រូបិយវត្ថុ USD
- Standard Chartered Bank, New York, USA (SCBLUS33) ប្រើប្រាស់រូបិយវត្ថុ USD
- DEUTSCHE BANK TRUST AMERICAS (BKTRUS33) ប្រើប្រាស់រូបិយវត្ថុ USD
- Kookimin Bank, Seoul (CZNBKRSE) ប្រើប្រាស់រូបិយវត្ថុ USD

²⁸ https://www.ababank.com/fileadmin/user_upload/Corporate_profile/ABA_Corporate_Profile_Q42016-EN.pdf
ទំព័រទី១៦ (ចូលទស្សនា ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២)។

- Mashreqbank, Hong Kong (MSHQHKHH) ប្រើប្រាស់រូបិយវត្ថុ USD
- Standard Chartered Bank, Thailand (SCBLTHBK) ប្រើប្រាស់រូបិយវត្ថុ THB
- DBP, Philippines (DBPHPHMM) ប្រើប្រាស់រូបិយវត្ថុ USD
- DBP, Philippines (DBPHPHMM) ប្រើប្រាស់រូបិយវត្ថុ PHP
- Standard Chartered Bank, London (SCBLGB2L) ប្រើប្រាស់រូបិយវត្ថុ GBP
- China Construction Bank Corporation (PCBCCNBJ) ប្រើប្រាស់រូបិយវត្ថុ CNY
- VietcomeBank, Vietnam (BFTVVNVX) ប្រើប្រាស់រូបិយវត្ថុ USD
- Banque Nationale du Canada (BNDCCAMMINT) ប្រើប្រាស់រូបិយវត្ថុ USD
- Banque Nationale du Canada (BNDCCAMMINT) ប្រើប្រាស់រូបិយវត្ថុ EUR។²⁹

២.៣. ចក្ខុវិស័យសម្រាប់ថ្ងៃអនាគត

ចក្ខុវិស័យរបស់ធនាគារ គឺ ក្លាយជាធនាគារលំដាប់លេខ ១ នៅក្នុងប្រទេសកម្ពុជា លើផ្នែកផ្គត់ផ្គង់សេវាកម្មពាក់ព័ន្ធនឹងដែលធនាគារគួរជាទីទុកចិត្ត ងាយក្នុងការប្រាស្រ័យប្រើប្រាស់ ពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗទាន់សម័យ និងងាយស្រួលក្នុងការទទួលបាន។ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់មានបំណងក្លាយជាធនាគារមួយដែលប្រជាជនកម្ពុជាជឿទុកចិត្តក្នុងការធ្វើជាដៃគូសហការណ៍។

គុណតម្លៃរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់បានបង្កើតជាគ្រឹះដ៏សំខាន់សម្រាប់អាជីវកម្មរបស់ធនាគារ និងជឿជាក់លើ សារសំខាន់នៃ៖

“សុច្ឆរិតភាព និងសេចក្តីគោរព” នៅធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ចាត់ទុកចំណុចនេះជាការទទួលខុសត្រូវខ្ពស់របស់ធនាគារដែលត្រូវបម្រើសេវាជូនរាល់អតិថិជនប្រកបដោយភាពសុច្ឆរិត និងសេចក្តីគោរព។ និង “ទំនុកចិត្ត និងភាពជាដៃគូ” នៅធនាគារ ABA នៅទីនេះដើម្បីជួយសម្រួល និងជាជំនួយការរបស់លោកអ្នក។ យើងខិតខំធ្វើឲ្យខ្លួនក្លាយជាដៃគូដ៏ល្អដែលអតិថិជនរបស់យើងអាចជឿទុកចិត្ត។

²⁹ https://www.ababank.com/fileadmin/user_upload/Corporate_profile/ABA_Corporate_Profile_Q42016-EN.pdf
ទំព័រទី២១(ចូលទស្សនា ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២)។

២.៤. ស្ថានភាពហិរញ្ញវត្ថុរបស់សហគ្រាស

២.៤.១. របាយការណ៍លទ្ធផល

តារាងទី ៥៖ របាយការណ៍លទ្ធផលរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ពីឆ្នាំ ២០១៩-២០២១ ជាដុល្លារ សហរដ្ឋអាមេរិក^{៣០}

The Advanced Bank of Asia Limited			
Income statement			
For the year ended Dec 31 (In USD)			
	2019	2020	2021
Interest income	\$273,280,124	\$354,791,877	\$454,543,953
Interest expense	(50,986,374)	(58,991,424)	(62,805,959)
Net interest income	222,293,750	295,800,453	391,737,994
Fee and commission Income	31,684,542	40,439,052	53,326,594
Fee and commission expense	(13,905,227)	(16,108,850)	(20,262,189)
Net fee and commission income	17,779,315	24,330,202	33,064,405
Other operating income	1,702,893	3,383,117	6,128,724
Personnel expenses	(57,847,295)	(71,914,067)	(84,630,129)
Operating expenses	(24,801,512)	(29,411,234)	(32,789,403)
Depreciation and amortization	(14,714,186)	(19,619,284)	(19,000,585)
Operating profit	144,412,965	202,569,187	294,511,006
Net impairment losses on financial assets	(2,120,225)	(13,698,264)	(29,800,220)
Profit before tax	142,292,740	188,870,923	264,710,786
Income tax expense	(14,881,364)	(37,462,774)	(52,686,608)
Profit for the year	127,411,376	151,408,149	212,024,178
Other comprehensive income	-	-	-
Total comprehensive income	127,411,376	151,408,149	212,024,178
Total Revenue	306,667,559	398,614,046	513,999,271
Total Expense	179,256,183	247,205,897	301,975,093
Net Profit	127,411,376	151,408,149	212,024,178

យើងអាចសង្កេតឃើញថានៅក្នុងឆ្នាំ ២០១៩សហគ្រាសមានចំណូលសរុបចំនួន \$៣០៦,៦៦៧,៥៥៩ ចំណាយសរុបចំនួន \$១៧៩,២៥៦,១៨៣និងប្រាក់ចំណេញដុលចំនួន \$១២៧,៤១១,៣៧៦ ហើយនៅក្នុងឆ្នាំ ២០២០ សហគ្រាសមានចំណូលសរុបចំនួន \$៣៩៨,៦១៤,០៤៦ចំណាយសរុបចំនួន \$២៤៧,២០៥,៨៩៧និង

³⁰ https://www.ababank.com/fileadmin/user_upload/ABA_Bond/Documents/Annual_Report_2019_EN.pdf (ចូល ទស្សន៍ ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២)

ប្រាក់ចំណេញដុលចំនួន \$១៥១,៤០៨,១៤៩ ដូចគ្នានេះដែរនៅក្នុងឆ្នាំ ២០១៩ សហគ្រាមមានចំណូលសរុប ចំនួន \$៤៥១,១៩៣,៣១២ចំណាយសរុបចំនួន \$២៣៩,១៦៩,១៣៤និង ប្រាក់ចំណេញដុលចំនួន \$២១២,០២៤,១៧៨។

២.៤.២. តារាងតុល្យការ

តារាងទី ៦៖ តារាងតុល្យការរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ពីឆ្នាំ២០១៩-២០២១ជាដុល្លារអាមេរិក ³¹

The Advance bank of Asia Limited			
Balance Sheet			
For year ended Dec 31 (in USD)			
	2019	2020	2021
Assets			
Cash on hand	\$251,750,205	\$378,101,373	\$478,829,834
Balances with the NBC	1,151,654,239	1,481,626,701	1,353,953,769
Balances with other banks	93,411,689	325,956,497	557,456,114
Loans to customers	2,758,070,913	3,814,599,414	5,278,989,596
Investment securities	33,285,434	7,434,086	36,839,675
Property and Equipment	40,448,758	41,731,890	47,643,783
Right-of-use assets	34,537,03	33,719,074	39,893,238
Intangible assets	7,174,737	8,931,430	15,887,348
Deferred tax assets, net	2,191,391	5,668,114	10,875,555
Other assets	22,363,972	30,514,392	40,691,482
Total Assets	4,394,888,369	6,128,282,971	7,861,060,394
Liability			
Deposits from customers and other	3,395,343,449	4,871,468,376	6,303,730,085
Debt securities in issue	20,939,337	21,282,008	21,310,996
Borrowings	279,856,458	242,004,091	197,399,626
Subordinated debts	128,000,000	117,023,035	148,027,962
Current tax liabilities	12,231,453	36,217,048	46,957,236
Lease liabilities	36,513,407	35,721,902	42,463,355
Other liabilities	25,624,103	36,778,120	51,358,645
Total Liabilities	3,898,508,207	5,360,494,660	6,811,247,905
Equity	496,380,162	767,788,311	1,049,812,489
Total Liabilities and Equity	4,394,888,369	6,128,282,971	7,861,060,394

³¹ https://www.ababank.com/fileadmin/user_upload/ABA_Bond/Documents/Annual_Report_2019_EN.pdf (ចូល ទស្សន ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២)

តាមរយៈការវាយតម្លៃការខាងលើនេះគឺបានបង្ហាញថាទ្រព្យសកម្មរបស់សហគ្រាសមានចំនួន\$ ៤,៣៩៤,៨៨៨,៣៦៩ បំណុលរបស់សហគ្រាសមានចំនួន \$៣,៨៩៨,៥០៨,២០៧និងមូលធនម្ចាស់របស់សហគ្រាសមានចំនួន \$៤៩៦,៣៨០,១៦២នៅក្នុងឆ្នាំ ២០១៩។ ក្នុងឆ្នាំ២០២០ ទ្រព្យសកម្មរបស់សហគ្រាសមានចំនួន \$៦,១២៨,២៨២,៩៧១បំណុលរបស់សហគ្រាសមានចំនួន៥,៣៦០,៤៩៤,៦៦០ និងមូលធនម្ចាស់មានចំនួន \$៧៦៧,៧៨៨,៣១១។ ទ្រព្យសកម្មរបស់សហគ្រាសមានចំនួន \$៧,៨៦១,០៦០,៣៩៤បំណុលរបស់សហគ្រាសមានចំនួន\$៦,៨១១,២៤៧,៩០៥និងមូលធនម្ចាស់របស់សហគ្រាសមានចំនួន\$ ១,០៤៩,៨១២,៤៨៩ នៅក្នុងឆ្នាំ ២០២១។

ជំពូកទី៣

ការវិនិយោគរបាយការណ៍

ហិរញ្ញវត្ថុរបស់សហគ្រាស

ជំពូកទី៣ ការវិនិច្ឆ័យរបស់ក្រុមហ៊ុន

៣.១. របាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសសម្រាប់ធ្វើការវិនិច្ឆ័យ

៣.១.១. របាយការណ៍លទ្ធផល

The Advanced Bank of Asia Limited			
Income statement			
For the year ended Dec 31 (In USD)			
	2019	2020	2021
Interest income	\$273,280,124	\$354,791,877	\$454,543,953
Interest expense	(50,986,374)	(58,991,424)	(62,805,959)
Net interest income	222,293,750	295,800,453	391,737,994
Fee and commission Income	31,684,542	40,439,052	53,326,594
Fee and commission expense	(13,905,227)	(16,108,850)	(20,262,189)
Net fee and commission income	17,779,315	24,330,202	33,064,405
Other operating income	1,702,893	3,383,117	6,128,724
Personnel expenses	(57,847,295)	(71,914,067)	(84,630,129)
Operating expenses	(24,801,512)	(29,411,234)	(32,789,403)
Depreciation and amortization	(14,714,186)	(19,619,284)	(19,000,585)
Operating profit	144,412,965	202,569,187	294,511,006
Net impairment losses on financial assets	(2,120,225)	(13,698,264)	(29,800,220)
Profit before tax	142,292,740	188,870,923	264,710,786
Income tax expense	(14,881,364)	(37,462,774)	(52,686,608)
Profit for the year	127,411,376	151,408,149	212,024,178
Other comprehensive income	-	-	-
Total comprehensive income	127,411,376	151,408,149	212,024,178
Total Revenue	306,667,559	398,614,046	513,999,271
Total Expense	179,256,183	247,205,897	301,975,093
Net Profit	127,411,376	151,408,149	212,024,178

៣.១.២. តារាងតុល្យការ

The Advance bank of Asia Limited			
Balance Sheet			
For year ended Dec 31 (in USD)			
	2019	2020	2021
Assets			
Cash on hand	\$251,750,205	\$378,101,373	\$478,829,834
Balances with the NBC	1,151,654,239	1,481,626,701	1,353,953,769
Balances with other banks	93,411,689	325,956,497	557,456,114
Loans to customers	2,758,070,913	3,814,599,414	5,278,989,596
Investment securities	33,285,434	7,434,086	36,839,675
Property and Equipment	40,448,758	41,731,890	47,643,783
Right-of-use assets	34,537,031	33,719,074	39,893,238
Intangible assets	7,174,737	8,931,430	15,887,348
Deferred tax assets, net	2,191,391	5,668,114	10,875,555
Other assets	22,363,972	30,514,392	40,691,482
Total Assets	4,394,888,369	6,128,282,971	7,861,060,394
Liability			
Deposits from customers and other	3,395,343,449	4,871,468,376	6,303,730,085
Debt securities in issue	20,939,337	21,282,008	21,310,996
Borrowings	279,856,458	242,004,091	197,399,626
Subordinated debts	128,000,000	117,023,035	148,027,962
Current tax liabilities	12,231,453	36,217,048	46,957,236
Lease liabilities	36,513,407	35,721,902	42,463,355
Other liabilities	25,624,103	36,778,120	51,358,645
Total Liabilities	3,898,508,207	5,360,494,660	6,811,247,905
Equity	496,380,162	767,788,311	1,049,812,489
Total Liabilities and Equity	4,394,888,369	6,128,282,971	7,861,060,394

៣.២. ការវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស

៣.២.១. ការវិភាគតាមដំណើរ ឬការវិភាគលើទំហំរួម

៣.២.១.១. ការវិភាគតាមដំណើរទៅលើរបាយការណ៍លទ្ធផល

តារាងទី ៧៖ ការវិភាគទៅលើធាតុសំខាន់ៗរបស់របាយការណ៍លទ្ធផលតាមដំណើររបស់ ធនាគារ
វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១

The Advanced Bank of Asia Limited						
Common Size Income statement (Significant accounts only)						
For the year ended Dec 31 (In USD)						
	2019	2020	2021	Percentage		
				2019	2020	2021
Interest income	\$273,280,124	\$354,791,877	\$454,543,953	89%	89%	88%
Interest expense	(50,986,374)	(58,991,424)	(62,805,959)	17%	15%	12%
Net interest income	222,293,750	295,800,453	391,737,994	72%	74%	76%
Fee and commission Income	31,684,542	40,439,052	53,326,594	10%	10%	10%
Fee and commission expense	(13,905,227)	(16,108,850)	(20,262,189)	5%	4%	4%
Net fee and commission income	17,779,315	24,330,202	33,064,405	6%	6%	6%
Other operating income	1,702,893	3,383,117	6,128,724	1%	1%	1%
Personnel expenses	(57,847,295)	(71,914,067)	(84,630,129)	19%	18%	16%
Operating expenses	(24,801,512)	(29,411,234)	(32,789,403)	8%	7%	6%
Depreciation and amortization	(14,714,186)	(19,619,284)	(19,000,585)	5%	5%	4%
Operating profit	144,412,965	202,569,187	294,511,006	47%	51%	57%
Net impairment losses on financial assets	(2,120,225)	(13,698,264)	(29,800,220)	1%	3%	6%
Profit before tax	142,292,740	188,870,923	264,710,786	46%	47%	52%
Income tax expense	(14,881,364)	(37,462,774)	(52,686,608)	5%	9%	10%
Profit for the year	127,411,376	151,408,149	212,024,178	42%	38%	41%
Other comprehensive income	-	-	-	-	-	-
Total comprehensive income	127,411,376	151,408,149	212,024,178	42%	38%	41%
Total Revenue	306,667,559	398,614,046	513,999,271	100%	100%	100%
Total Expense	179,256,183	247,205,897	301,975,093	58%	62%	59%
Net Profit	127,411,376	151,408,149	212,024,178	42%	38%	41%

- យើងអាចសង្កេតឃើញថា នៅក្នុងឆ្នាំ ២០១៩ ចំណូលបានមកពីការប្រាក់ (Interest income) គឺមានចំនួន \$២៧៣,២៨០,១២៤ ស្មើនឹង៨៩%បើធៀបជាមួយប្រាក់ចំណូលសរុប ហើយសំរាប់ឆ្នាំ ២០២០ចំណូលការប្រាក់មានចំនួន \$៣៥៤,៧៩១,៨៧៧ស្មើនឹង ៨៩% និងក្នុងឆ្នាំ ២០២១ចំណូលបានមកពីការប្រាក់មានចំនួន \$៤៥៤,៥៤៣,៩៥៣ស្មើនឹង ៨៨%។
- ក្នុងឆ្នាំ ២០១៩ ចំណាយការប្រាក់ (Interest expense) គឺមានចំនួន\$៥០,៩៨៦,៣៧៤ ស្មើនឹង ១៧%បើធៀបជាមួយប្រាក់ចំណូលសរុប។ ហើយចំណាយការប្រាក់នៅក្នុងឆ្នាំ ២០២០ មានចំនួន \$៥៨,៩៩១,៤២៤ ស្មើនឹង ១៥% និងចំណាយទៅលើការប្រាក់ក្នុងឆ្នាំ ២០២១ មានចំនួន \$៦២,៨០៥,៩៥៩ស្មើនឹង ១២%។
- យើងអាចសង្កេតឃើញថានៅក្នុងឆ្នាំ ២០១៩ (Fee and commission income) ដែលជាប្រាក់ចំណូលដែលបានមកពីការរកកម្រៃជើងសារ គឺមានចំនួន \$៣១,៦៨៤,៥៤២ ស្មើនឹង ១០% នៃប្រាក់ចំណូលសរុប។ ចំណែកឆ្នាំ២០២០មានចំនួនប្រមាណ \$៤០,៤៣៩,០៥២ ស្មើនឹង ១០% និងនៅក្នុងឆ្នាំ ២០២១ មានចំនួន \$៥៣,៣២៦,៥៩៤ ស្មើ ១០%បើធៀបជាមួយនឹងប្រាក់ចំណូលសរុប។
- យើងអាចសង្កេតឃើញថានៅក្នុងឆ្នាំ ២០១៩ (Fee and commission expense) ដែលជាប្រាក់ចំណាយទៅកម្រៃជើងសារ គឺមានចំនួន \$១៣,៩០៥,២២៧ ស្មើនឹង ៥% នៃប្រាក់ចំណូលសរុប។ចំណែកឆ្នាំ ២០២០ និង ២០២១ ប្រាក់ចំណាយនេះ មានអត្រា ៤% ដូចគ្នា។
- ចំណូលបានមកពីការធ្វើប្រតិបត្តិការនានា របស់ធនាគារ (Other operating income) ធៀបជាមួយនិងចំណូលសរុបទាំងបីឆ្នាំមានអត្រាស្មើនឹង ១% ដូចគ្នា។
- នៅក្នុងឆ្នាំ ២០១៩ (Personnel expense) ដែលជាប្រាក់ចំណាយទៅលើប្រាក់បៀវត្សគឺមានចំនួន \$៥៧,៨៤៧,២៩៥ ស្មើនឹង ១៩% ហើយធ្លាក់មកត្រឹម ១៨%នៅក្នុងឆ្នាំ ២០២០ និងបន្តការធ្លាក់មកត្រឹម ១៦%នៅក្នុងឆ្នាំ២០២១។
- Operating expense ដែលជាប្រាក់ចំណាយទៅលើប្រតិបត្តិការណ៍នានាមានចំនួន \$២៤,៨០១,៥១២ត្រូវនឹង ៨% នៃប្រាក់ចំណូលសរុប ហើយធ្លាក់មកត្រឹម ៧%នៅក្នុងឆ្នាំ ២០២០ និងបន្តការធ្លាក់មកត្រឹម ៦%នៅក្នុងឆ្នាំ២០២១។
- ប្រាក់ចំណេញសរុបប្រចាំឆ្នាំ(Profit of the year)មានចំនួន \$១២៧,៤១១,៣៧៦ ត្រូវបង្កើន ៤២% បើប្រៀបជាមួយនឹងប្រាក់ចំណូលសរុប។ រីឯឆ្នាំ ២០២០ ធ្លាក់មកត្រឹម ៣៨%នៃប្រាក់ចំណូលសរុប។ នៅក្នុងឆ្នាំ ២០២១ ប្រាក់ចំណេញនេះបានកើនដល់ ៤១%។

៣.២.១.២. ការវិភាគតាមដួងឈរទៅលើតារាងតុល្យការ

តារាងទី ៨៖ ការវិភាគទៅលើធាតុសំខាន់ៗរបស់តារាងតុល្យការតាមដួងឈររបស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១

The Advance bank of Asia Limited Common Size Balance Sheet For year ended Dec 31 (in USD)						
	2019	2020	2021	Percentage		
				2019	2020	2021
Cash on hand	\$251,750,205	378,101,373	478,829,834	6%	6%	6%
Balance with NBC	1,151,654,239	1,481,626,701	1,353,953,769	26%	24%	17%
Balances with other banks	93,411,689	325,956,497	557,456,114	2%	5%	7%
Loans to customers	2,758,070,913	3,814,599,414	5,278,989,596	63%	62%	67%
Investment securities	33,285,434	7,434,086	36,839,675	1%	0.12%	0.47%
Property and Equipment	40,448,758	41,731,890	47,643,783	1%	0.61%	0.68%
Total other assets	66,267,131	78,833,010	107,347,623	2%	1%	1%
Total Assets	4,394,888,369	6,128,282,971	7,861,060,394	100%	100%	100%
Deposits	3,395,343,449	4,871,468,376	6,303,730,085	77%	79%	80%
Debt securities in issue	20,939,337	21,282,008	21,310,996	0.48%	0.35%	0.27%
Borrowings	279,856,458	242,004,091	197,399,626	6%	4%	3%
Total other Liabilities	202,368,963	225,740,105	288,807,198	5%	4%	4%
Total Liabilities	3,898,508,207	5,360,494,660	6,811,247,905	89%	87%	87%
Total Equity	496,380,162	767,788,311	1,049,812,489	11%	13%	13%
Total Liabilities and Equity	4,394,888,369	6,128,282,971	7,861,060,394	100%	100%	100%

- សាច់ប្រាក់ក្នុងបេឡារបស់ធនាគារ Cash on hand ទាំងបីឆ្នាំមានអត្រាស្មើនឹង ៦% នៃទ្រព្យសកម្មសរុប ដូចគ្នា
- រីឯBalance With NBC បញ្ជើពីធនាគារជាតិកាណាដា របស់ធនាគារមានអត្រាស្មើនឹង ២៦% នៅក្នុងឆ្នាំ ២០១៩ និងធ្លាក់មកត្រឹម ២៤% នៅក្នុងឆ្នាំ ២០២០ ហើយបន្តធ្លាក់ជាបន្តទៀតមកត្រឹម ១៧%នៅក្នុងឆ្នាំ ២០២១។
- Balance With Other Banks បញ្ជើពីធនាគារដទៃមានចំនួន \$៩៣,៤១១,៦៨៩ ស្មើនឹង២% នៅក្នុងឆ្នាំ ២០១៩បើប្រៀបជាមួយនឹងទ្រព្យសកម្មសរុប។ ហើយវាមានចំនួន \$៣២៥,៩៥៦,៤៩៧ត្រូវនឹង ៥% បើធៀប ជាមួយនឹងទ្រព្យសកម្មសរុបនៅក្នុងឆ្នាំ ២០២០ និង កើនដល់ ៧%នៃទ្រព្យសកម្មសរុបនៅក្នុងឆ្នាំ ២០២១។
- កម្ចីសម្រាប់អតិថិជន (Loan to customer) មានចំនួន \$២,៧៥៨,៩១៣ ស្មើនឹង៦៣% នៅក្នុងឆ្នាំ ២០១៩

បើប្រៀបជាមួយនឹងទ្រព្យសកម្មសរុប។ ហើយធ្លាក់មកត្រឹម ៦២% និងកើនមកដល់ ៦៧%នៅក្នុងឆ្នាំ ២០២១។

- ប្រាក់បញ្ញើពីអតិថិជននិងអង្គភាពដទៃ (Deposit from customers and other) ធនាគារមានចំនួន \$ ៣,៣៩៥,៣៤៣,៤៤៩ ស្មើនឹង៧៧% នៅក្នុងឆ្នាំ ២០១៩បើប្រៀបជាមួយនឹងបំណុលនិងមូលធនសរុប។ ហើយវាមានចំនួន \$៤,៨៧១,៤៦៨,៣៧៦ត្រូវនឹង ៧៩% បើធៀបជាមួយនឹងបំណុលនិងមូលធនសរុបនៅក្នុងឆ្នាំ ២០២០។ ចំណែកឆ្នាំ ២០២១ មានចំនួនប្រមាណ \$៦,៣០៣,៧៣០,០៨៥ ស្មើនឹង ៨០%នៃបំណុលនិងមូលធនសរុប។
- ប្រាក់កម្ចីរបស់ធនាគារ (Borrowing)មានចំនួន \$២៧៩,៨៥៦,៤៥៨ ស្មើនឹង៦%បើប្រៀបជាមួយនឹងបំណុលនិងមូលធនសរុប នៅក្នុងឆ្នាំ ២០១៩។ ហើយវាមានចំនួន \$២៤២,០០៤,០៩១ត្រូវនឹង ៤% បើធៀបជាមួយនឹងបំណុលនិងមូលធនសរុបនៅក្នុងឆ្នាំ ២០២០។ ចំណែកឆ្នាំ ២០២១ មានចំនួនប្រមាណ \$ ១៩៧,៣៩៩,៦២៦ ស្មើនឹង ៣%នៃបំណុលនិងមូលធនសរុប។
- Total liability ដែលជាបំណុលសរុបឬបំណុលមានចំនួន \$៣,៨៩៨,៥០៨,២០៧ ត្រូវនឹង ៨៩% នៃបំណុលនិងមូលធនសរុបហើយធ្លាក់មកត្រឹម ៨៧% នៅក្នុងឆ្នាំ ២០២០ និង២០២១។
- មូលធនសរុប (Total equity) មានចំនួន \$៤៩៦,៣៨០,១៦២ស្មើនឹង ១១% នៅក្នុងឆ្នាំ ២០១៩ បើប្រៀបជាមួយនឹងបំណុលនិងមូលធនសរុបហើយធ្លាក់មកត្រឹម ១៣% នៅក្នុងឆ្នាំ ២០២០ និង២០២១។

៣.២.២. ការវិភាគតាមជួរដេក (ប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ)

៣.២.២.១. ការវិភាគតាមជួរដេកទៅលើរបាយការណ៍លទ្ធផល

តារាងទី ៩៖ ការវិភាគទៅលើធាតុសំខាន់ៗរបស់របាយការណ៍លទ្ធផលតាមជួរដេកនៃធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១

The Advanced Bank of Asia Limited					
Horizontal Analyze Income statement (Significant accounts only)					
For the year ended Dec 31 (In USD)					
	2019	2020	2021	% Change	
				19-20	20-21
Interest income	\$273,280,124	354,791,877	454,543,953	30%	28%
Interest expense	(50,986,374)	(58,991,424)	(62,805,959)	16%	6%
Net interest income	222,293,750	295,800,453	391,737,994	33%	32%
Fee and commission Income	31,684,542	40,439,052	53,326,594	28%	32%
Fee and commission expense	(13,905,227)	(16,108,850)	(20,262,189)	16%	26%
Net fee and commission income	17,779,315	24,330,202	33,064,405	37%	36%
Other operating income	1,702,893	3,383,117	6,128,724	99%	81%
Personnel expenses	(57,847,295)	(71,914,067)	(84,630,129)	24%	18%
Operating expenses	(24,801,512)	(29,411,234)	(32,789,403)	19%	11%
Depreciation and amortization	(14,714,186)	(19,619,284)	(19,000,585)	33%	-3%
Operating profit	144,412,965	202,569,187	294,511,006	40%	45%
Net impairment losses on financial assets	(2,120,225)	(13,698,264)	(29,800,220)	546%	118%
Profit before tax	142,292,740	188,870,923	264,710,786	33%	40%
Income tax expense	(14,881,364)	(37,462,774)	(52,686,608)	152%	41%
Profit for the year	127,411,376	151,408,149	212,024,178	19%	40%
Total Revenue	306,667,559	398,614,046	513,999,271	30%	29%
Total Expense	179,256,183	247,205,897	301,975,093	38%	22%
Net Profit	127,411,376	151,408,149	212,024,178	19%	40%

តាមរយៈតារាងខាងលើនេះ បានបង្ហាញថា

- ចំណូលការប្រាក់ (Interest income) របស់ធនាគារ ABA ចន្លោះឆ្នាំ ២០១៩ ទៅឆ្នាំ ២០២០ មានការកើនឡើង ៣០% និង កើនឡើង ២៨% ពីចន្លោះឆ្នាំ ២០២០ ទៅ ឆ្នាំ២០២១។

- ចំណាយការប្រាក់ (Interest expense) នៅក្នុងឆ្នាំ២០២០ មានការកើនឡើង ១៦% បើធៀបនឹងឆ្នាំ ២០១៩។ ហើយក្នុងឆ្នាំ២០២១ វាបានកើនឡើង ៦% បើធៀបនឹងឆ្នាំ២០២០។
- កំណើននៃ(Fee and commission income) ដែលជាប្រាក់ចំណូលដែលបានមកពីការរកកម្រៃជើងសារនៅ ក្នុងឆ្នាំ២០២០គឺមានការកើនឡើង ២៨%បើធៀបនឹងឆ្នាំ២០១៩ ហើយនៅក្នុងឆ្នាំ២០២១វាបានបន្តកើន ឡើង៣២%ទៀតបើធៀបនឹងឆ្នាំ២០២០ ។
- (Fee and commission expense) ដែលជាប្រាក់ចំណាយទៅកម្រៃជើងសារមានកំណើន ១៦%បើធៀប នឹងឆ្នាំ២០១៩។ និងបន្តកើនឡើង នៅក្នុងឆ្នាំ២០២១ដែលស្មើ២៦%បើធៀបនឹងឆ្នាំ២០២០។
- ចំណូលបានមកពីការធ្វើប្រតិបត្តិការនានា របស់ធនាគារ (Other operating income) កើនឡើង ៩៩% បើ ប្រៀបធៀបរវាងឆ្នាំ២០១៩និងឆ្នាំ២០២០។ នៅក្នុងឆ្នាំ ២០២១ ប្រាក់នេះបានបន្តកើន ៨១% បើធៀបឆ្នាំ ២០២០។
- នៅក្នុងឆ្នាំ ២០១៩ (Personnel expense) ដែលជាប្រាក់ចំណាយទៅលើប្រាក់បៀវត្ស កើនឡើង ២៤% ន បើធៀបទៅនឹងឆ្នាំ ២០២០ និងបន្តកើន ១៨% នៅក្នុងចន្លោះឆ្នាំ២០២០ ទៅ ២០២១។
- នៅក្នុងឆ្នាំ ២០១៩ (Operating expense) ដែលជាចំណាយទៅលើប្រតិបត្តិការណ៍នានាកើនឡើង ១៩% នៅក្នុងឆ្នាំ២០២០បើយើងធៀបនឹងឆ្នាំ២០១៩។ និងបន្តកើន ១១% ក្នុងឆ្នាំ២០២១ បើធៀបនឹងឆ្នាំ ២០២០។
- Net impairment losses on financial assets កើនឡើង ៥៤៦% នៅក្នុងឆ្នាំ២០២០បើយើងធៀបនឹងឆ្នាំ ២០១៩ និងបន្តកើន ១១៨% ក្នុងឆ្នាំ២០២១ បើធៀបនឹងឆ្នាំ ២០២០។
- ចំណូលសរុប(Total Revenue) នៅចន្លោះឆ្នាំ ២០១៩ ទៅ២០២០មានការកើនឡើងចំនួន ៣០%ហើយបន្ត ការកើនឡើង ២៩% នៅក្នុងឆ្នាំ២០២១។
- ចំណាយសរុប(Total expense) នៅចន្លោះឆ្នាំ ២០១៩ ទៅ២០២០មានការកើនឡើងចំនួន ៣៨% និងមាន ការបន្តកើនឡើងចំនួន ២២% នៅក្នុងចន្លោះឆ្នាំ ២០២០ ទៅឆ្នាំ ២០២១។
- ប្រាក់ចំណេញសរុបប្រចាំឆ្នាំ(Profit of the year)មានកំណើនចំនួន ១៩% នៅក្នុងចន្លោះឆ្នាំ ២០១៩ ទៅឆ្នាំ ២០២០ ហើយបន្តការកើនឡើងជាបន្ថែមទៀតនៅឆ្នាំ ២០២១ ចំនួន៤០%។

៣.២.២.២. ការវិភាគតាមដំណាក់កាលលើតារាងតុល្យការ

តារាងទី ១០៖ ការវិភាគទៅលើធាតុសំខាន់ៗរបស់តារាងតុល្យការតាមដំណាក់កាលរបស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១

The Advanced Bank of Asia Limited					
Horizontal Analyze Balance Sheet (Significant accounts only)					
For the year ended Dec 31 (In USD)					
	2019	2020	2021	% Change	
				19-20	20-21
Cash on hand	\$251,750,205	378,101,373	478,829,834	50%	26%
Balance with NBC	1,151,654,239	1,481,626,701	1,353,953,769	24%	-9%
Balances with other banks	93,411,689	325,956,497	557,456,114	249%	71%
Loans to customers	2,758,070,913	3,814,599,414	5,278,989,596	38%	38%
Investment securities	33,285,434	7,434,086	36,839,675	-78%	396%
Property and Equipment	40,448,758	41,731,890	47,643,783	3%	14%
Total other assets	66,267,131	78,833,010	107,347,623	148%	36%
Total Assets	4,394,888,369	6,128,282,971	7,861,060,394	39%	28%
Deposits	3,395,343,449	4,871,468,376	6,303,730,085	43%	29%
Debt securities in issue	20,939,337	21,282,008	21,310,996	2%	0%
Borrowings	279,856,458	242,004,091	197,399,626	-14%	-18%
Total other Liabilities	202,368,963	225,740,105	288,807,198	12%	28%
Total Liabilities	3,898,508,207	5,360,494,660	6,811,247,905	38%	27%
Total Equity	496,380,162	767,788,311	1,049,812,489	55%	37%
Total Liabilities and Equity	4,394,888,369	6,128,282,971	7,861,060,394	39%	28%

- កំណើនសាច់ប្រាក់ក្នុងបេឡារបស់ធនាគារ (Cash on hand) របស់ធនាគារ ABAនៅក្នុងឆ្នាំ២០២០គឺមានចំនួន ៥០%បើធៀបនឹងឆ្នាំ២០១៩។ នៅឆ្នាំ២០២១ វាបានបន្តកើន ២៦%ទៀត បើធៀបនឹងឆ្នាំ២០២០។
- វិធាន Balance With NBC បញ្ជាក់ពីធនាគារជាតិកាណាដា នៅក្នុងឆ្នាំ២០២០បានកើនឡើងមានការកើនឡើង ២៤%បើធៀបនឹងឆ្នាំ២០១៩។ ហើយនៅក្នុងឆ្នាំ២០២១ មានការធ្លាក់ចុះវិញចំនួន ៩%។
- វិធាន Balance With Other Banks បញ្ជាក់ពីធនាគារដទៃ នៅក្នុងឆ្នាំ២០២០ មានការកើនឡើង ២៤៩%បើធៀបនឹងឆ្នាំ២០១៩។ ហើយនៅក្នុងឆ្នាំ២០២១ វាបន្តកើនឡើងបន្ថែមទៀតចំនួន ៧១%។
- កម្ចីសម្រាប់អតិថិជន (Loan to customer) បានកើនឡើង ៣៨%បើធៀបនឹងឆ្នាំ២០១៩។ ហើយនៅក្នុងឆ្នាំ២០២១ វាបានកើនឡើង ៣៨%ទៀតបើធៀបនឹងឆ្នាំ២០២០។
- ការវិនិយោគទៅលើមូលបត្រ (Investment security) បានថយចុះចំនួន ៧៨%បើធៀបនឹងឆ្នាំ២០១៩។ តែនៅក្នុងឆ្នាំ២០២១ វាបានកើនឡើងវិញរហូតដល់ទៅ ៣៩៦% ។

- នៅក្នុងឆ្នាំ២០២០ទ្រព្យនិងសម្ភារៈ (Property and Equipment) មានការកើនឡើង ៣%។ និងបានបន្តកើនឡើង ១៤% នៅក្នុងឆ្នាំ២០២១។
- Total other asset ដែលជាទ្រព្យសកម្មសរុបផ្សេងៗទៀតរបស់ធនាគារនៅចន្លោះឆ្នាំ ២០១៩ និង ២០២០ មានការកើនឡើង ១៤៨%។ចំណែកឆ្នាំ ២០២១ កំណើននេះនៅតែបន្តកើនឡើងថែម ៣៦%។
- Total asset ដែលជាទ្រព្យសកម្មសរុបរបស់ធនាគារ និង Total liability and equity ដែលជាបំណុលនិងមូលធនសរុបនៅចន្លោះឆ្នាំ ២០១៩ និង ២០២០មានការកើនឡើង៣៩%។ចំណែកឆ្នាំ ២០២១ កំណើននេះនៅតែបន្តកើនឡើងថែមទៀតចំនួន ២៨%។
- ប្រាក់បញ្ញើពីអតិថិជននិងអង្គភាពដទៃ (Deposit from customers and other) ធនាគារ មានកំណើន នៅចន្លោះឆ្នាំ ២០១៩ និង ២០២០ ចំនួន ៤៣%។ចំណែកឆ្នាំ ២០២១ កំណើននេះនៅតែបន្តកើនឡើងថែម ២៩%។
- Total liability ដែលជាបំណុលសរុបបានកើនឡើងចំនួន ៣៨% បើប្រៀបធៀបរវាងឆ្នាំ២០១៩និងឆ្នាំ ២០២០។ នៅក្នុងឆ្នាំ ២០២១ ប្រាក់នេះបានបន្តកើន ២៧% បើធៀបឆ្នាំ២០២០។
- មូលធនសរុប (Total equity)កើនឡើងចំនួន ៥៥% បើប្រៀបធៀបរវាងឆ្នាំ២០១៩និងឆ្នាំ២០២០ ហើយនៅតែបន្តការកើនឡើងជាបន្តទៀតនៅឆ្នាំ ២០២១ចំនួន ៣៧%។

៣.២.៣. ការវិភាគតាមអនុបាត (Ratio Analysis)

៣.២.៣.១. អនុបាតផលត្រលប់នៃទ្រព្យសកម្ម (Return on Assets Ratio)

$$Return\ on\ Asset\ in\ \% = \frac{Net\ Income\ X\ 100}{Total\ Assets}$$

តារាងទី ១១៖ ការវិភាគជាភាគរយទៅលើអនុបាតផលត្រលប់នៃទ្រព្យសកម្ម របស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១។

Year	Net Income	Total Assets	ROA	Change
២០១៩	១២៧,៤១១,៣៧៦	៤,៣៩៤,៨៨៨,៣៦៩	៣%	-
២០២០	១៥១,៤០៨,១៤៩	៦,១២៨,២៨២,៩៧១	២%	-១%
២០២១	២១២,០២៤,១៧៨	៧,៨៦១,០៦០,៣៩៤	៣%	១%

- នៅក្នុងឆ្នាំ ២០១៩ យើងអាចសង្កេតឃើញថាអនុបាតផលត្រឡប់នៃទ្រព្យសកម្មរបស់សហគ្រាសគឺមានចំនួនស្មើនឹង ៣% មានន័យថាធនាគារវឌ្ឍនៈអាស៊ី ចំកាត់ អាចរកប្រាក់ចំណេញបាន \$០.០៣ មកពីការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួន \$១ក្នុងឆ្នាំ ២០១៩។
- រីឯឆ្នាំ២០២០ យើងសង្កេតឃើញថាការអនុបាតផលត្រឡប់នៃទ្រព្យសកម្មរបស់សហគ្រាសបានធ្លាក់ចុះមកនៅត្រឹមតែ ២% តែប៉ុណ្ណោះ។ នេះគឺអាចបង្ហាញថាធនាគារអាចរកប្រាក់ចំណេញបានត្រឹមតែ \$០.០២តែប៉ុណ្ណោះពីការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួន \$១ នៅក្នុងឆ្នាំ ២០២០។
- ក្នុងឆ្នាំ ២០២១ យើងអាចសង្កេតឃើញថាអនុបាតផលត្រឡប់នៃទ្រព្យសកម្មរបស់សហគ្រាសគឺស្មើនឹងចំនួន ៣%វិញ។ ដូច្នេះសហគ្រាសគឺអាចរកប្រាក់ចំណេញបាន\$០.០៣ មកពីការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួន \$១ នៅក្នុងឆ្នាំ ២០២១។

សេចក្តីសន្និដ្ឋាន៖ តាមរយៈការវិភាគទៅលើអនុបាតខាងលើនេះយើងអាចសង្កេតឃើញថាធនាគារវឌ្ឍនៈអាស៊ី ចំកាត់ពិតជាអាចចម្រៀមយកផលចំណេញចេញពីការវិនិយោគទៅលើទ្រព្យសកម្មរបស់ខ្លួនបានទោះបីស្ថិតនៅក្នុងកាលៈទេសៈពិបាកក៏ដោយ។ ជាការពិតណាស់នៅក្នុងឆ្នាំ ២០២០ គឺមានការវាយប្រហារយ៉ាងពិសេសពីសំណាក់ជំងឺរាតត្បាតពាសពេញពិភពលោក "Covid 19" ក៏សហគ្រាសនៅតែអាចចម្រៀមយកប្រាក់ចំណេញ២% ពីការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួនបានផងដែរ។

៣.២.៣.២. អនុបាតផលត្រឡប់នៃមូលធន (Return on Equity Ratio)

តារាងទី ១៣៖ ការវិភាគជាភាគរយទៅលើអនុបាតផលត្រឡប់នៃមូលធន របស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១។

$$Return\ on\ Equity\ in\ \% = \frac{Net\ Income\ X\ 100}{Total\ Equity}$$

Year	Net Income	Total Equity	Return on Equity	Change
២០១៩	១២៧,៤១១,៣៧៦	៤៩៦,៣៨០,១៦២	២៦%	-
២០២០	១៥១,៤០៨,១៤៩	៧៦៧,៧៨៨,៣១១	២០%	-៦%
២០២១	២១២,០២៤,១៧៨	១,០៤៩,៨១២,៤៨៩	២០%	-

- នៅក្នុងឆ្នាំ ២០១៩ យើងអាចសង្កេតឃើញថាអនុបាតផលត្រឡប់នៃមូលធនម្ចាស់របស់សហគ្រាសគឺមានចំនួនស្មើនឹង ២៦%។ តាមរយៈនេះយើងអាចបកស្រាយបានថាធនាគារវឌ្ឍនៈអាស៊ី ចំកាត់ អាចរកប្រាក់ចំណេញបាន \$០.២៦ មកពីមូលធនរបស់ខ្លួន \$១ក្នុងឆ្នាំ ២០១៩។
- រីឯឆ្នាំ២០២០ យើងសង្កេតឃើញថាការអនុបាតផលត្រឡប់នៃទ្រព្យសកម្មរបស់សហគ្រាសបានធ្លាក់ចុះមកនៅត្រឹមតែ ២០% តែប៉ុណ្ណោះ។ នេះគឺអាចបង្ហាញថាធនាគារអាចរកប្រាក់ចំណេញបានត្រឹមតែ \$០.២០ តែប៉ុណ្ណោះពីមូលធនរបស់ខ្លួន \$១ នៅក្នុងឆ្នាំ ២០២០។
- ក្នុងឆ្នាំ ២០២១ យើងអាចសង្កេតឃើញថាអនុបាតផលត្រឡប់នៃទ្រព្យសកម្មរបស់សហគ្រាសគឺស្មើនឹងចំនួន ២០%ដដែល។ ដូច្នេះសហគ្រាសគឺអាចរកប្រាក់ចំណេញបាន\$០.២០ មកពីមូលធនម្ចាស់របស់ខ្លួន \$១ នៅក្នុងឆ្នាំ ២០២១។

សេចក្តីសន្និដ្ឋាន៖ តាមរយៈការវិភាគទៅលើអនុបាតខាងលើនេះយើងអាចសង្កេតឃើញថាធនាគារវឌ្ឍនៈអាស៊ី ចំកាត់ពិតជាអាចចម្រៀមយកផលចំណេញចេញពីមូលធនរបស់ខ្លួនបាន។ ប៉ុន្តែដំណើរការនេះមានការដើរថយក្រោយវិញគឺធ្លាក់ពី ២៦% នៅឆ្នាំ ២០១៩ត្រឹមតែ ២០% តែប៉ុណ្ណោះនៅក្នុងឆ្នាំ ២០២០ និង ២០២១។

៣.២.៣.៣. អនុបាតមេគុណនៃមូលធនម្ចាស់ (Equity Multiplier Ratio)

តារាងទី ១២៖ ការវិភាគជាភាគរយទៅលើអនុបាតមេគុណនៃមូលធន របស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ចន្លោះឆ្នាំ ២០១៩-២០២១។

$$\text{Equity Multiplier in \%} = \frac{\text{Total Assets} \times 100}{\text{Total Equity}}$$

Year	Total Assets	Total Equity	Equity Multiplier	Change
២០១៩	៤,៣៩៤,៨៨៨,៣៦៩	៤៩៦,៣៨០,១៦២	៨៨៥%	-
២០២០	៦,១២៨,២៨២,៩៧១	៧៦៧,៧៨៨,៣១១	៧៩៨%	-៨៧%
២០២១	៧,៨៦១,០៦០,៣៩៤	១,០៤៩,៨១២,៤៨៩	៧៤៩%	-៤៩%

- ក្នុងឆ្នាំ ២០១៩ យើងអាចសង្កេតឃើញថាអនុបាតមេគុណនៃមូលធនរបស់សហគ្រាសគឺស្មើនឹងចំនួន ៨៨៥% មានន័យថាទ្រព្យសកម្មសរុបស្មើនឹង ៨.៨៥ ដងនៃមូលធនសរុប។

- ក្នុងឆ្នាំ ២០២០ យើងអាចសង្កេតឃើញថាអនុបាតមេគុណនៃមូលធនរបស់សហគ្រាសគឺស្មើនឹងចំនួន ៧៩៨% មានបានន័យថាទ្រព្យសកម្មសរុបស្មើនឹង ៧.៩៨ ដងនៃមូលធនសរុប។
- ក្នុងឆ្នាំ ២០២១ យើងអាចសង្កេតឃើញថាអនុបាតមេគុណនៃមូលធនរបស់សហគ្រាសគឺស្មើនឹងចំនួន ៧៤៩% នាបន័យថាទ្រព្យសកម្មសរុបស្មើនឹង ៧.៤៩ ដងនៃមូលធនសរុប។

សេចក្តីសន្និដ្ឋាន៖ តាមរយៈការវិភាគនិងវាយតម្លៃទៅលើអនុបាតខាងលើយើងអាចស្វែងយល់បានថាធនាគារ វឌ្ឍនៈអាស៊ីចំកាត់គឺនៅមានការពឹងផ្អែកទៅលើបំណុលនិងកម្ចីច្រើននៅក្នុងការទ្រទ្រង់ទ្រព្យសកម្មរបស់ខ្លួន។

៣.២.៣.៤. អនុបាតផលធៀបនៃបំណុលនិងទ្រព្យសកម្ម (Debt-to-Asset Ratio)

តារាងទី ១៤៖ ការវិភាគជាភាគរយទៅលើអនុបាតផលធៀបនៃបំណុលនិងទ្រព្យសកម្មរបស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១។

$$Debt\ to\ Asset\ in\ \% = \frac{Total\ Liabilities\ X\ 100}{Total\ Assets}$$

Year	Total Liabilities	Total Assets	Debt-to-Asset	Change
២០១៩	៣,៨៩៨,៥០៨,២០៧	៤,៣៩៤,៨៨៨,៣៦៩	៨៩%	-
២០២០	៥,៣៦០,៤៩៤,៦៦០	៦,១២៨,២៨២,៩៧១	៨៧%	-២%
២០២១	៦,៨១១,២៤៧,៩០៥	៧,៨៦១,០៦០,៣៩៤	៨៧%	-

- នៅក្នុងឆ្នាំ ២០១៩ អនុបាតផលធៀបនៃបំណុលនិងទ្រព្យសកម្មនេះមានដល់ទៅ ៨៩%។ ដែលអាចបញ្ជាក់បានថារាល់ទ្រព្យសកម្ម \$១ សហគ្រាសត្រូវប្រើប្រាស់បំណុល \$០.៨៩នៅក្នុងឆ្នាំ ២០១៩នេះ។
- នៅក្នុងឆ្នាំ ២០២០ អនុបាតផលធៀបនៃបំណុលនិងទ្រព្យសកម្មនេះមានចំនួន ៨៧%។ ដែលអាចបញ្ជាក់បានថារាល់ទ្រព្យសកម្ម \$១ សហគ្រាសត្រូវប្រើប្រាស់បំណុល \$០.៨៧ នៅក្នុងឆ្នាំ ២០២០នេះ។
- នៅក្នុងឆ្នាំ ២០២១ អនុបាតផលធៀបនៃបំណុលនិងទ្រព្យសកម្មនេះក៏មានចំនួន ៨៧% ដូចគ្នាទៅនឹងឆ្នាំមុន។ ដែលអាចបញ្ជាក់បានថារាល់ទ្រព្យសកម្ម \$១ សហគ្រាសត្រូវប្រើប្រាស់បំណុល \$០.៨៧ នៅក្នុងឆ្នាំ ២០២១នេះ។

សេចក្តីសន្និដ្ឋាន៖ តាមរយៈការវិភាគទៅលើអនុបាតខាងលើនេះយើងអាចសង្កេតឃើញថាអនុបាតបំណុលធៀបនឹងទ្រព្យសកម្មមានការធ្លាក់ចុះពីឆ្នាំ ២% រវាងឆ្នាំ២០១៩ និង២០២០។តែវានៅថេររវាងឆ្នាំ ២០២០និង

២០២១។

៣.២.៣.៥. អនុបាតសមត្ថភាពក្នុងការទូទាត់ការប្រាក់ (Time Interest Earned)

តារាងទី ១៥៖ ការវិភាគជាភាគរយទៅលើអនុបាតសមត្ថភាពទូទាត់ការប្រាក់ របស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ចន្លោះឆ្នាំ ២០១៩-២០២១។

$$Time\ interest\ earned\ in\ \% = \frac{EBIT\ X\ 100}{Interest\ expense}$$

Year	Earnings Before Interest and Tax	Interest expense	Time interest earned	Change
២០១៩	១៩៣,២៧៩,១១៤	៥០,៩៨៦,៣៧៤	៣៧៩%	-
២០២០	២៤៧,៨៦២,៣៤៧	៥៨,៩៩១,៤២៤	៤២០%	៤១%
២០២១	៣២៧,៥១៦,៧៤៥	៦២,៨០៥,៩៥៩	៥២១%	១០១%

- នៅក្នុងឆ្នាំ ២០១៩ អនុបាតនៃសមត្ថភាពក្នុងការទូទាត់ការប្រាក់របស់សហគ្រាសគឺមានចំនួនស្មើនឹង ៣៧៩%។ ដែលនេះគឺអាចបញ្ជាក់ថាសហគ្រាសមានសមត្ថភាពនៅក្នុងការទូទាត់ការប្រាក់រហូតដល់ទៅ ៣.៧៩ ដង។
- នៅក្នុងឆ្នាំ ២០២០ អនុបាតនៃសមត្ថភាពក្នុងការទូទាត់ការប្រាក់របស់សហគ្រាសគឺមានចំនួនស្មើនឹង ៤២០%។ ដែលនេះគឺអាចបញ្ជាក់ថាសហគ្រាសមានសមត្ថភាពនៅក្នុងការទូទាត់ការប្រាក់រហូតដល់ទៅ ៤.២ ដង។
- នៅក្នុងឆ្នាំ ២០២១ អនុបាតនៃសមត្ថភាពក្នុងការទូទាត់ការប្រាក់របស់សហគ្រាសគឺមានចំនួនស្មើនឹង ៥២១%។ ដែលនេះគឺអាចបញ្ជាក់ថាសហគ្រាសមានសមត្ថភាពនៅក្នុងការទូទាត់ការប្រាក់រហូតដល់ទៅ ៥.២១ ដង។

សេចក្តីសន្និដ្ឋាន៖តាមរយៈការវិភាគនិងវាយតម្លៃទៅលើអនុបាតខាងលើយើងអាចសង្កេតឃើញថាសមត្ថភាពនៅក្នុងការទូទាត់ការប្រាក់របស់សហគ្រាសមានការកើនឡើងយ៉ាងគំហុកនៅចន្លោះបីឆ្នាំចុងក្រោយនេះ។

៣.២.៣.៦. អនុបាតប្រាក់ចំណេញដុល (Profit Margin)

តារាងទី ១៦៖ ការវិភាគជាភាគរយទៅលើអនុបាតប្រាក់ចំណេញដុល របស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំ

កាត់ ចន្លោះឆ្នាំ ២០១៩-២០២១។

$$Profit\ Margin\ in\ \% = \frac{Net\ income\ X\ 100}{Net\ Revenue}$$

Year	Net Income	Net Revenue	Profit Margin	Change
២០១៩	១២៧,៤១១,៣៧៦	៣០៦,៦៦៧,៥៥៩	៤២%	-
២០២០	១៥១,៤០៨,១៤៩	៣៩៨,៦១៤,០៤៦	៣៨%	-៤%
២០២១	២១២,០២៤,១៧៨	៥១៣,៩៩៩,២៧១	៤១%	៣%

- នៅក្នុងឆ្នាំ ២០១៩ អនុបាតប្រាក់ចំណេញដុលររបស់សហគ្រាសគឺមានចំនួនស្មើនឹង ៤២%។ ដែលនេះគឺអាចបញ្ជាក់ថាសហគ្រាសទទួលបានប្រាក់ចំណេញចំនួន \$០.៤២ ពីប្រាក់ចំណូល \$១។
- នៅក្នុងឆ្នាំ ២០២០ អនុបាតប្រាក់ចំណេញដុលររបស់សហគ្រាសគឺមានចំនួនស្មើនឹង ៣៨%។ ដែលនេះគឺអាចបញ្ជាក់ថាសហគ្រាសទទួលបានប្រាក់ចំណេញចំនួន \$០.៣៨ ពីប្រាក់ចំណូល \$១។
- នៅក្នុងឆ្នាំ ២០២១ អនុបាតប្រាក់ចំណេញដុលររបស់សហគ្រាសគឺមានចំនួនស្មើនឹង ៤១%។ ដែលនេះគឺអាចបញ្ជាក់ថាសហគ្រាសទទួលបានប្រាក់ចំណេញចំនួន \$០.៤១ ពីប្រាក់ចំណូល \$១។

សេចក្តីសន្និដ្ឋាន៖ តាមរយៈការវិភាគទៅលើអនុបាតខាងលើនេះយើងអាចសង្កេតឃើញថាធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ មានសមត្ថភាពនៅក្នុងការរកប្រាក់ចំណេញបានប្រាក់ចំណូលល្អ។ ថ្វីត្បិតអនុបាតប្រាក់ចំណេញដុលររបស់សហគ្រាសមានការថយចុះនៅឆ្នាំ២០២០បន្តិចមែនតែនៅចុងឆ្នាំ២០២១វាមានការកើនឡើងវិញបន្តិចដូចគ្នា។

៣.៣..ចំណុចខ្លាំង

ក្រោយពីបានសិក្សានិងប្រើប្រាស់ឧបករណ៍នានាដើម្បីធ្វើការវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសរួចមកខ្ញុំបានសំរេចបានចំណុចខ្លាំងនិងខ្សោយដូចតទៅ៖

- ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ជាធនាគារមួយដែលឈានមុខគេមួយក្នុងចំណោមធនាគារធំៗផ្សេងទៀតនៅប្រទេសកម្ពុជា ថែមទាំងមានកេរ្តិ៍ឈ្មោះកំពុងតែរីកដុះដាលដូចជាផ្សិតពាសពេញប្រទេស។
- ជាសហគ្រាសមួយដែលមានគំនិតច្នៃប្រឌិត មានការអភិវឌ្ឍ និងចេះចាប់ឱកាសបានល្អ។ កម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះថា "ABA Mobile" ដែលបង្កើតអោយមានសេវាផ្ទេរប្រាក់ដោយពុំចាំបាច់ត្រូវ

ការក្រដាសប្រាក់ក្នុងសម័យ "Covid 19" ជាឧទាហរណ៍នៃការមានភាពច្នៃប្រឌិត ភាពអភិវឌ្ឍ និងភាពចេះចាប់ខ្លឹកាសរបស់សហគ្រាសក្នុងឆ្នាំ២០២០។

- មានការឈរជើងនឹងបានល្អនៅក្នុងទីផ្សារប្រទេសកម្ពុជាមិនត្រឹមតែមិនបានខាតបង់ទេហើយថែមទាំងមានការចំណេញនិងមានការរីកចម្រើននៅក្នុងពេលដែលពិភពលោកកំពុងជួបទុក្ខលំបាកដោយហេតុនៃជំងឺរាតត្បាត "Covid 19"។
- កំឡុងពេល ៣ឆ្នាំចុងក្រោយនេះយើងអាចសង្កេតឃើញថា ប្រាក់ចំណូលនិងប្រាក់ចំណេញការប្រាក់មានការកើនឡើងជាបន្តបន្ទាប់។ លើសពីនេះទៅទៀតប្រាក់ចំណេញដុល និងប្រាក់ចំណូលរបស់សហគ្រាសក៏មានការកើនឡើងដ៏គួរអោយកត់សម្គាល់ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។
- ទ្រព្យសកម្មសរុប របស់សហគ្រាសក៏មានការរីកចម្រើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ ហើយមូលធនក៏មានការកើនឡើងដែលបង្ហាញអំពីការរីកចម្រើននៃទំនុកចិត្តពីសំណាក់អ្នកវិនិយោគ ម្ចាស់ភាគហ៊ុន និងមហាជនទៅលើសហគ្រាស។
- លទ្ធភាពនៅក្នុងការទូទាត់ការប្រាក់របស់សហគ្រាសមានការកើនឡើងជាលំដាប់ពីឆ្នាំ ២០១៩ ទៅឆ្នាំ ២០២១។
- ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ មានសមត្ថភាពនៅក្នុងការចំរាញយកប្រាក់ចំណេញចេញពីប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនបានយ៉ាងល្អប្រសើរ។

៣.៤. ចំណុចខ្សោយ

- យើងអាចសង្កេតឃើញថា ទ្រព្យសកម្មរបស់សហគ្រាសគឺនៅពីងផ្នែកទៅលើបំណុលច្រើនជាងមូលធននៅឡើយតាមរយៈអនុបាតមេគុណមូលធន។
- ផលត្រឡប់របស់មូលធនមានការធ្លាក់ចុះចាប់ពីឆ្នាំ ២០១៩មក។ អាចបង្ហាញថាសមត្ថភាពនៅក្នុងការប្រើប្រាស់មូលធនរបស់សហគ្រាសបានមានការធ្លាក់ចុះ។
- សមត្ថភាពនៅក្នុងការប្រើប្រាស់ទ្រព្យសកម្មនិងមូលធនម្ចាស់គឺពុំសូវមានប្រសិទ្ធភាពនិងពុំមានភាពរីកចម្រើន។
- កង្វះខាតនូវការយកចិត្តទុកដាក់ទៅលើការចងក្រងរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស។ ពោលគឺពុំបានបញ្ជាក់ធាតុមួយចំនួនអោយបានក្លោះក្លាយជាហេតុអាចនឹងធ្វើអោយមានមន្ទិលនិងការយល់ច្រឡំពីសំណាក់មហាជនទូទៅនៅពេលដែលយករបាយការណ៍ទៅសិក្សា។

**សេចក្តីសន្និដ្ឋាន
និងការផ្តល់អនុសាសន៍**

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

សេចក្តីសន្និដ្ឋាន

ក្រោយធ្វើការសិក្សាស្រាវជ្រាវពាក់ព័ន្ធជាមួយនឹង ប្រធានបទ “ការវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់” រួចមកយើងអាចសង្កេតឃើញមានចំណុចគួរឱ្យកត់សម្គាល់មួយចំនួន។ បើយើងក្រឡេកទៅមើលស្ថានភាពទូទៅនិងសមទ្វិជលរបស់សហគ្រាសយើងអាចសង្កេតឃើញថា ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ពិតជាធនាគារមួយក្នុងចំណោមធនាគារដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជាមែន។ ដោយក្នុងកំឡុងពេល ជាង២០ឆ្នាំដែលមានវត្តមាននៅលើទឹកដីប្រទេសកម្ពុជានេះធនាគារបានកសាងកេរ្តិ៍ឈ្មោះនិងបានទទួលពានរង្វាន់ជាច្រើនពីសំណាក់ទស្សនាវដ្តីនិងស្ថាប័នជាតិនិងអន្តរជាតិជាច្រើន។ បន្ថែមពីនេះទៀតយើងក៏អាចសង្កេតឃើញថាការវិកចម្រើនរបស់ធនាគារ ដោយមានការរីកដុះដាលនៃការពង្រីកសាខាថ្មីរបស់ធនាគារក៏មានការកើនឡើងដ៏គួរឱ្យកត់សម្គាល់មួយផងដែរ។ លើសពីនេះទៅទៀតនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្រោយការធ្វើទំនើបកម្មរបស់សហគ្រាសបានធ្វើឱ្យប្រជាប្រិយភាពរបស់ធនាគារការឡើងមួយកម្រិតទៀតពោលគឺការបង្កើតនូវវិធីទូរសព្ទដៃ “ABA Mobile” និងការធ្វើទំនើបកម្មទៅលើសាខារបស់ធនាគារ។ ហើយបើសិនជាយើងក្រឡេកទៅមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២១ វិញយើងអាចសង្កេតឃើញបានថាស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមានភាពវិជ្ជមាន។ ដោយយើងអាចសង្កេតឃើញបានថាទ្រព្យសកម្មរបស់សហគ្រាសគឺមានកំណើនជាប្រចាំ ហើយសុខុមាលភាពនៃប្រតិបត្តិការណ៍នានានៃរបាយការណ៍លទ្ធផលរបស់សហគ្រាសក៏មានភាពល្អប្រសើរ។ ជាពិសេសកំណើននៃចំណេញដុលរបស់សហគ្រាសក៏មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

ក៏ប៉ុន្តែក្រោយការសង្កេតយើងអាចឃើញចំណុចខ្វះខាតរបស់សហគ្រាសមួយចំនួនតូចផងដែរ។ ពោលគឺសហគ្រាសបានពឹងផ្អែកទៅលើបំណុលច្រើនគួរអោយកត់សំគាល់បើធៀបជាមួយមូលធនម្ចាស់នៅក្នុងការវិនិយោគសំរាប់ប្រើប្រាស់និងទ្រទ្រង់ទ្រព្យសកម្ម។ សមត្ថភាពនៅក្នុងការប្រើប្រាស់ទ្រព្យសកម្មនិងមូលធនម្ចាស់គឺនៅមានកំរិត។ បន្ថែមពីនេះទៅទៀត ការចងក្រងរបាយការណ៍ ហិរញ្ញវត្ថុរបស់សហគ្រាសក៏នៅមានភាពខ្វះខាតផងដែរ។ ពោលគឺពុំបានស្របតាមចរិតលក្ខណៈសំខាន់អ្នកផ្នែកគុណវុឌ្ឍពាក់ព័ន្ធនឹងការរាយការណ៍របាយការណ៍ហិរញ្ញវត្ថុដែលបានល្អ ១០០%នៅឡើយទេ។ យើងអាចសង្កេតឃើញថាខាងសហគ្រាសពុំបានដាក់បង្ហាញនិងបរិយាយពាក់ព័ន្ធនឹងទ្រព្យសកម្មនិងបំណុល រយៈពេលខ្លីនិងរយៈពេលវែងឱ្យបានច្បាស់លាស់នោះទេ។

ការផ្តល់អនុសាសន៍

ក្រោយពីយើងបានសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹង ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងបានស្វែងយល់ ខ្លះៗចំណុចខ្លាំង ចំណុចខ្សោយ របស់សហគ្រាស ខ្ញុំបាទសូមបញ្ចេញមតិយោបល់បន្តិចបន្តួចពាក់ព័ន្ធនឹង ដំណើរការរបស់សហគ្រាស៖

- គួរតែបង្កើនការយកចិត្តទុកដាក់និងអភិវឌ្ឍទៅលើកម្មវិធីទូរស័ព្ទដៃ “ABA Mobile” ដែលកំពុង តែមានប្រជាប្រិយភាពខ្លាំងឲ្យមានប្រជាប្រិយភាពកាន់តែខ្លាំងជាងនេះទៀត។ ពោលគឺបង្កើន ភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីនេះអោយកាន់តែខ្លាំង និងបង្កើនការយកចិត្តទុកដាក់ ទៅលើផ្នែកទីផ្សារពាក់ព័ន្ធនឹងបញ្ហានេះ។
- បង្កើនសកម្មភាពនៅក្នុងការស្វែងរកវិនិយោគពីក្រៅមកដើម្បីទ្រទ្រង់ទ្រព្យសកម្មរបស់ក្រុមហ៊ុន ជំនួសអោយការប្រើប្រាស់បំណុល។
- ខិតខំប្រឹងប្រែងបន្ថែមនៅក្នុងការប្រើប្រាស់ទ្រព្យសកម្មនិងមូលធនម្ចាស់ដែលសហគ្រាស មាន។
- បង្កើនការយកចិត្តទុកដាក់ទៅលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអោយកាន់តែល្អប្រសើរ។

ඛනික විද්‍යාව

ឯកសារយោង

+ ដកស្រង់ចេញពីសៀវភៅ

- ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ, កែសម្រួល, ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម (ភ្នំពេញ៖ ក.ជ.គ, ២០១៣)។
- Prum Sokun, "Financial Management", (មេរៀនសម្រាប់និស្សិតបរិញ្ញាប័ត្រឆ្នាំទីបីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
- ប៊ុន សុន្ទរា និងប៊ុនសុន្ទរង្គ, គណនេយ្យកម្រិតមធ្យម(ភ្នំពេញ៖ វិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ, ២០១៥)។
- Jerry J. Weygandt, Paul D. kimmel, និង Donald E. Kieso, *Accounting Principles*[គោលការណ៍គណនេយ្យ], បោះពុម្ពលើកទី១២. តំបន់អាស៊ី៖ គ្មានព័ត៌មាន, ២០១៦។
- NCERT, *គណនេយ្យហិរញ្ញវត្ថុភាគ២* (គ្មានព័ត៌មាន៖ (គ្មានព័ត៌មាន, ២០១៥)។
- Walter T. Harrison Jr. និង Charles T. Horngren, *Financial Accounting* [គណនេយ្យហិរញ្ញវត្ថុ], បោះពុម្ពលើកទី៦. សហរដ្ឋអាមេរិក៖ គ្មានព័ត៌មាន, ២០០៦។

+ ដកស្រង់ចេញពីគេហទំព័រ

- <https://corporatefinanceinstitute.com/resources/knowledge/accounting/equity-statement/>
- <https://tinyurl.com/596ph7yz>
- <https://onlinemasters.ohio.edu/blog/financial-statement-analysis-helps-business-grow/#:~:text=It%20provides%20internal%20and%20external,helpful%20for%20making%20lending%20decisions.>
- https://wabankers.com/images/wba/pdfs/Johnson_AB.pdf
- <https://www.ababank.com/>
- https://www.ababank.com/fileadmin/user_upload/Corporate_profile/ABA_Corporate_Profile_Q42016-EN.pdf
- <https://www.ababank.com/km/about-us/>
- <https://www.bank-abc.com/en/aboutabc/investment/financial/pages/statementofcashflows.aspx>
- https://www.researchgate.net/figure/A-bank-balance-sheet-selected-components-by-way-of-example_tbl5_328203248
- <https://www.indeed.com/career-advice/career-development/statement-of-equity>
- <https://www.zoho.com/books/guides/what-is-an-income-statement.html>

ଉତ୍ତମ ଶିକ୍ଷା

ឧបសម្ព័ន្ធទី ១៖ របាយការណ៍ហិរញ្ញវត្ថុធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ២០១៩ ដល់ ២០២១

របាយការណ៍លទ្ធផលរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ក្នុងឆ្នាំ ២០១៩ និង ២០២០៖

STATEMENT OF PROFIT OR LOSS AND OTHER COMPREHENSIVE INCOME

FOR THE YEAR ENDED 31 DECEMBER 2020

	Note	Year ended 31 December 2020		Year ended 31 December 2019	
		US\$	KHR'000	US\$	KHR'000
Interest income	22	354,791,877	1,446,486,483	273,280,124	1,108,150,902
Interest expense	22	(58,991,424)	(240,508,036)	(50,986,374)	(206,749,747)
Net interest income		295,800,453	1,205,978,447	222,293,750	901,401,155
Fee and commission income	23	40,439,052	164,870,015	31,684,542	128,480,818
Fee and commission expense	23	(16,108,850)	(65,675,781)	(13,905,227)	(56,385,695)
Net fee and commission income		24,330,202	99,194,234	17,779,315	72,095,123
Other operating income	24	3,383,117	13,792,968	1,702,893	6,905,231
Personnel expenses	25	(71,914,067)	(293,193,651)	(57,847,295)	(234,570,781)
Operating expenses	26	(29,411,234)	(119,909,601)	(24,801,512)	(100,570,131)
Depreciation and amortisation	27	(19,619,284)	(79,987,821)	(14,714,186)	(59,666,024)
Operating profit		202,569,187	825,874,576	144,412,965	585,594,573
Net impairment losses on financial assets	28	(13,698,264)	(55,847,822)	(2,120,225)	(8,597,512)
Profit before tax		188,870,923	770,026,754	142,292,740	576,997,061
Income tax expense	12(c)	(37,462,774)	(152,735,730)	(14,881,364)	(60,343,931)
Profit for the year		151,408,149	617,291,024	127,411,376	516,653,130
Other comprehensive income		-	(22,385,715)	-	13,278,498
Total comprehensive income for the year		151,408,149	594,905,309	127,411,376	529,931,628
Profit attributable to shareholders		151,408,149	617,291,024	127,411,376	516,653,130
Total comprehensive income attributable to shareholders		151,408,149	594,905,309	127,411,376	529,931,628

The accompanying notes from pages 54 to 117 form an integral part of these financial statements.

- ដកស្រង់ចេញពីគេហទំព័រ៖

https://www.ababank.com/fileadmin/user_upload/Annual_Reports/ABA_Bank_Annual_Report_EN_20.pdf

តារាងតុល្យការរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ក្នុងឆ្នាំ ២០១៩ និង ២០២០៖

STATEMENT OF FINANCIAL POSITION

AS AT 31 DECEMBER 2020

	Note	31 December 2020		31 December 2019	
		US\$	KHR'000	US\$	KHR'000
Assets					
Cash on hand	4	378,101,373	1,529,420,054	251,750,205	1,025,882,085
Balances with the NBC	5	1,481,626,701	5,993,180,006	1,151,654,239	4,692,991,024
Balances with other banks	6	325,956,497	1,318,494,030	93,411,689	380,652,633
Loans to customers	7	3,814,599,414	15,430,054,630	2,758,070,913	11,239,138,970
Investment securities	8	7,434,086	30,070,878	33,285,434	135,638,144
Property and equipment	9	41,731,890	168,805,495	40,448,758	164,828,689
Right-of-use assets	10	33,719,074	136,393,654	34,537,031	140,738,401
Intangible assets	11	8,931,430	36,127,634	7,174,737	29,237,053
Deferred tax assets, net	12(b)	5,668,114	22,927,521	2,191,391	8,929,918
Other assets	13	30,514,392	123,430,716	22,363,972	91,133,185
Total Assets		6,128,282,971	24,788,904,618	4,394,888,369	17,909,170,102
Liabilities					
Deposits from customers	14	4,871,468,376	19,705,089,581	3,395,343,449	13,836,024,555
Debt securities in issue	15	21,282,088	86,086,046	20,939,337	85,327,798
Borrowings	16	242,004,091	978,906,548	279,856,458	1,140,415,066
Subordinated debts	17	117,023,035	473,358,177	128,000,000	521,600,000
Current tax liabilities	12(a)	36,217,048	146,497,959	12,231,453	49,843,171
Lease liabilities	18	35,721,902	144,495,094	36,513,407	148,792,134
Other liabilities	19	36,778,120	148,767,495	25,624,103	104,418,220
Total Liabilities		5,360,494,660	21,683,200,900	3,898,508,207	15,886,420,944
Equity					
Share capital	20	335,000,000	1,355,075,000	215,000,000	876,125,000
Regulatory reserves	21	42,141,887	170,463,933	33,661,778	137,171,744
Retained earnings		390,646,424	1,592,441,398	247,718,384	999,343,312
Currency translation differences		-	(12,276,613)	-	10,109,102
Total Equity		767,788,311	3,105,703,718	496,380,162	2,022,749,158
Total Liabilities and Equity		6,128,282,971	24,788,904,618	4,394,888,369	17,909,170,102

The accompanying notes from pages 54 to 117 form an integral part of these financial statements.

ដកស្រង់ចេញពីគេហទំព័រ៖

https://www.ababank.com/fileadmin/user_upload/Annual_Reports/ABA_Bank_Annual_Report_EN_20.pdf

របាយការណ៍លទ្ធផលរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ក្នុងឆ្នាំ ២០២០ និង ២០២១៖

STATEMENT OF PROFIT OR LOSS AND OTHER COMPREHENSIVE INCOME

FOR THE YEAR ENDED 31 DECEMBER 2021

	Note	Year ended 31 December 2021		Year ended 31 December 2020	
		US\$	KHR Million	US\$	KHR Million
Interest income	23	454,543,953	1,849,085	354,791,877	1,446,486
Interest expense	23	(62,805,959)	(255,495)	(58,991,424)	(240,508)
Net interest income		391,737,994	1,593,590	295,800,453	1,205,978
Fee and commission income	24	53,326,594	216,933	40,439,052	164,870
Fee and commission expense	24	(20,262,189)	(82,427)	(16,108,850)	(65,676)
Net fee and commission income		33,064,405	134,506	24,330,202	99,194
Other operating income	25	6,128,724	24,932	3,383,117	13,793
Personnel expenses	26	(84,630,129)	(344,275)	(71,914,067)	(293,194)
Depreciation and amortisation	27	(19,000,585)	(77,294)	(19,619,284)	(79,988)
Operating expenses	28	(32,789,403)	(133,387)	(29,411,234)	(119,910)
Net impairment losses on financial assets	29	(29,800,220)	(121,227)	(13,698,264)	(55,848)
Profit before tax		264,710,786	1,076,845	188,870,923	770,025
Income tax expense	12(c)	(52,686,608)	(214,329)	(37,462,774)	(152,736)
Profit for the year		212,024,178	862,516	151,408,149	617,289
Other comprehensive income		-	11,909	-	(12,274)
Total comprehensive income for the year		212,024,178	874,425	151,408,149	605,015

The accompanying notes from pages 54 to 115 form an integral part of these financial statements.

ឯកសារបន្ថែមព័ត៌មានទំនាក់ទំនង៖

https://www.ababank.com/fileadmin/user_upload/Annual_Reports/ABA_Bank_Annual_Report_EN_20.pdf

តារាងតុល្យការរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ក្នុងឆ្នាំ ២០២០ និង ២០២១៖

STATEMENT OF FINANCIAL POSITION

AS AT 31 DECEMBER 2021

	Note	31 December 2021		31 December 2020	
		US\$	KHR Million	US\$	KHR Million
ASSETS					
Cash on hand	4	478,829,834	1,950,753	378,101,373	1,529,420
Balances with the NBC	5	1,353,953,769	5,516,008	1,481,626,701	5,993,180
Balances with other banks	6	557,456,114	2,271,076	325,956,497	1,318,494
Loans to customers	7	5,278,989,596	21,506,604	3,814,599,414	15,430,055
Investment securities	8	36,839,675	150,085	7,434,086	30,071
Property and equipment	9	47,643,783	194,101	41,731,890	168,805
Right-of-use assets	10	39,893,238	162,525	33,719,074	136,394
Intangible assets	11	15,887,348	64,725	8,931,430	36,128
Deferred tax assets	12(b)	10,875,555	44,307	5,668,114	22,928
Other assets	13	40,691,482	165,777	30,514,392	123,431
TOTAL ASSETS		7,861,060,394	32,025,961	6,128,282,971	24,788,906
LIABILITIES					
Deposits from banks and other financial institutions	14	95,531,742	389,196	68,718,728	277,968
Deposits from customers	15	6,208,198,343	25,292,200	4,802,749,648	19,427,122
Debt securities in issue	16	21,310,996	86,821	21,282,088	86,086
Borrowings	17	197,399,626	804,206	242,004,091	978,907
Subordinated debts	18	148,027,962	603,066	117,023,035	473,358
Current tax liabilities	12(a)	46,957,236	191,304	36,217,048	146,498
Lease liabilities	19	42,463,355	172,996	35,721,902	144,496
Other liabilities	20	51,358,645	209,236	36,778,120	148,767
TOTAL LIABILITIES		6,811,247,905	27,749,025	5,360,494,660	21,683,202
EQUITY					
Share capital	21	520,000,000	2,118,480	335,000,000	1,355,075
Regulatory reserves	22	43,637,909	177,781	42,141,887	170,464
Retained earnings		486,174,580	1,970,931	390,646,424	1,582,330
Currency translation differences		-	9,744	-	(2,165)
TOTAL EQUITY		1,049,812,489	4,276,936	767,788,311	3,105,704
TOTAL LIABILITIES AND EQUITY		7,861,060,394	32,025,961	6,128,282,971	24,788,906

The accompanying notes from pages 54 to 115 form an integral part of these financial statements.

ដកស្រង់ចេញពីគេហទំព័រ៖

https://www.ababank.com/fileadmin/user_upload/Annual_Reports/ABA_Bank_Annual_Report_EN_20.pdf

ឧបសម្ព័ន្ធទី ២៖ ព័ត៌មានពាក់ព័ន្ធជាមួយនឹងសហគ្រាស

- សមិទ្ធិផលដែលសហគ្រាសសំរេចបាន

Awards

<p>2013</p>  <p>Cambodia's Domestic Technology and Operation Bank of the Year by Asian Banking and Finance magazine. ABA Bank was credited to receive the award for improvements in its IT systems and implementation of cash deposit machines.</p> <hr/>  <p>Performance Excellence Award from Standard Chartered Bank for excellent Straight Through Processing (STP) rate in 2013. The award is given for being accurate in terms of processing payments via SCB as our correspondent bank.</p>	<p>2014</p>  <p>Bank of the Year 2014 in Cambodia award by The Banker magazine. The award recognizes ABA Bank's efforts for providing innovative solutions to meet the clients' needs, as well as showing growth in assets and market share.</p> <hr/>  <p>Best Bank in Cambodia 2014 award by Euromoney magazine. The award result is a reflection of the bank's consistent delivery of state-of-the-art products, new technological solutions and exceptional client service.</p>
<p>2015</p>  <p>Best Emerging Markets Bank (Cambodia) 2015 by Global Finance magazine. This award recognizes the commitment of ABA's team to provide its clients with the tailor-made products and innovative financial solutions.</p> <hr/>  <p>Best Bank in Cambodia 2015 award by Euromoney magazine. The second award given to the bank rests on successful launch of new products, improved quality of service, and further development of a risk management system.</p>	<p>2016</p>  <p>Bank of the Year 2016 in Cambodia by The Banker magazine. The judges' decision is based on ABA's financial strength, continuous introduction of innovative products, success of the SMART banking platform, and the best business practices.</p> <hr/>  <p>Best Bank in Cambodia 2016 by Euromoney magazine. ABA Bank credited to receive the third consecutive award for its dynamic growth, strategic partnership with National Bank of Canada and continuous efforts to deliver the latest digital banking solutions to its customers.</p> <hr/>  <p>Best Bank in Cambodia 2016 by Global Finance magazine. The top honor was bestowed on ABA for the straightforward implementation of its strategy, strong operating results, as well as continuous improvement of its service quality.</p>

- ធនាគារដែលជាដៃគូសហការណ៍របស់សហគ្រាស

Correspondent Banks

ABA Bank has correspondent banking arrangements with different reputed international banks in different parts of the world. Business related payments and personal remittances are transacted through these accounts in the respective currencies.

The following is the list of our correspondent banks, which can be used to facilitate the international payments.



Currency	Correspondent Bank Name	Swift Code
EUR	Commerzbank AG, Frankfurt, Germany	COBADEFF
USD	DBS Bank Ltd., Singapore	DBSSSGSG
SGD	DBS Bank Ltd., Singapore	DBSSSGSG
USD	Korea Exchange Bank, Korea	KOEXKRSE
USD	Standard Chartered Bank, Singapore	SCBLSGSG
USD	Standard Chartered Bank, New York, USA	SCBLUS33
USD	DEUTSCHE BANK TRUST AMERICAS	BKTRUS33
USD	Kookmin Bank, Seoul	CZNBKRSE
USD	Mashreqbank, Hong Kong	MSHQHKHH
THB	Standard Chartered Bank, Thailand	SCBLTHBK
USD	DBP, Philippines	DBPHPHMM
PHP	DBP, Philippines	DBPHPHMM
GBP	Standard Chartered Bank, London	SCBLGB2L
CNY	China Construction Bank Corporation	PCBCCNBJ
USD	Vietcom Bank, Vietnam	BFTVNVX
USD	Banque Nationale du Canada	BNDCCAMMINT
EUR	Banque Nationale du Canada	BNDCCAMMINT

- ផលិតផល និងសេវាកម្មរបស់សហគ្រាស

Self-Banking Channels

ATM



ABA Bank has more than 167 ATMs across the country, and the number is growing rapidly. There is more to ATMs than just withdrawing cash, as you also can check your account balance, withdraw cash without a card, transfer funds between accounts and pay the bills, including mobile top-up, Internet bills, utilities, etc.

ABA Mobile



ABA Mobile is the first full-scale mobile banking app in Cambodia with around 1 million transactions per year, for those who want 24-hour, high-security control of their accounts on their mobile devices. You can check your balance, pay bills quickly and free of charge, plus get many more smart features. It's free to download on Google Play and the Apple App Store.

Corporate Internet Banking



ABA Corporate Internet Banking service gives access to your corporate accounts online, safe and easy. Available 24/7, 365 days a year, it covers all your business banking needs, such as authorization and settlement of payments to your suppliers or employees, checking your accounts' balances and view recent transactions, money transfers between own accounts, other bank accounts and even sending abroad, and many more!

Cash-in Kiosk



Cash-in kiosks help ABA Bank clients make cash deposits to any ABA accounts, as well as pay for the services of different providers. All transactions are instantly displayed on clients' accounts with the respective service provider or at ABA Bank's accounts. The kiosks run 24/7 and allow top-up ABA accounts regardless of the bank's business hours.

Cardless cash withdrawal



E-Cash is the cardless ATM cash withdrawal service. Through this service, you can let anyone who does not bank with ABA to withdraw cash from any ABA ATM without using a card. The recipient need just enter a security code provided by the ABA client.

Retail Internet Banking



Available 24/7, ABA's iBanking allows you to use the Internet to carry out all financial transactions from checking account statements to making payments and transferring funds. It is easy to set up and use, and allows you to do all of your day-to-day banking without visiting a bank branch.

Payment Cards

Debit cards



China UnionPay, MasterCard, and VISA debit cards from ABA Bank can be used at ATMs to withdraw cash within the country and overseas, and for making daily purchases. Our international VISA card is accepted by PayPal and can be used for online payments in major online stores. You can set daily transaction and withdrawal limits, and it is also possible to link multiple cards to the account and set separate limits to each card.



What is more, you can issue a [Virtual MasterCard](#) in our iBanking service and use it for online purchases. You can transfer certain amount of money on this virtual MasterCard and use it for a predefined period, after which the unused money will be credited back to your main account.

Credit cards



ABA Bank issues MasterCard and VISA credit cards that are accepted all over the world. A credit card gives you possibility to use Bank's funds when you urgently need it. The clients who open ABA Current or Savings Account, Fixed Deposit or Flexi Deposit with minimum opening amount \$3,000 are eligible to get a free Credit Card with credit limit of up to 90% of blocked deposit amount (terms and conditions apply).

POS terminals

POS terminals of ABA Bank can make running of the business easier: the terminals allow retail locations to accept card payments after the terminal checks the availability of the funds on the card online. It is a simple way to increase the competitiveness and boost sales. Another benefit is lower payment transaction costs since the payment is directly credited to the company's bank account.

Shop with confidence



ABA UnionPay, MasterCard and VISA cards are protected with 3D-Secure system. The 3D-Secure provides an extra layer of protection when making transactions online. This technology is available for all our cards while making purchases through the websites. Make sure that the online shops are safe and protected by "MasterCard Secure Code", "Verified by VISA" or "UnionPay Online Payment" security systems.

Loans

Microbusiness Loan

If you own a microbusiness and need funds for expansion, equipment purchase or increase working capital, then why not to apply for ABA Microbusiness Loan? You can easily borrow up to 70,000 USD with attractive rates for up to 7 years.

Business Loan

With financing purpose on working capital needs, operational needs, trade & financing needs, Business Loan from ABA is a great source of funding for expanding and developing new business.

Corporate Loan

With ABA Corporate Loan it is much easier to grow your business. It is designed for covering investment needs, working capital, operational needs and more.

Refinancing

Those who are interested in lowering monthly loan repayments, either because of additional expenses or needed funds for future business expansion can benefit from switching moving the existing loan to ABA Bank! We can lower the rate or extend term, and even both. Once the loan refinance approved, you can pay off your current loan including any early repayment charges and even get an opportunity to apply for additional loan with ABA.

- សាខារបស់សហគ្រាស

Branch Network

Phnom Penh Branches		Provincial and District Branches	
Borei Keyla Branch	098 203 869	Bati District Branch	098 203 649
Central Branch	098 203 199	Battambang Branch	098 203 839
Central Market Branch	098 203 979	Baray District Branch	098 203 739
Chbar Ampov Branch	098 203 929	Banteay Meanchey Branch	098 203 759
Chom Chao Branch	098 203 939	Chhuk District Branch	098 203 729
Head Office	023 225 333	Cheung Prey District Branch	098 203 749
Independence Monument Branch	098 203 001	Kampong Speu Branch	098 203 949
Mao Tse Tung Branch	023 216 135	Kratie Branch	098 203 049
Ou Baek K'am Branch	098 203 799	Kampot Branch	098 203 959
Sothea's Branch	098 203 983	Kandal Stueng District Branch	098 203 619
Stade Chas Branch	098 203 819	Kampong Cham Branch	098 203 879
Sensok Branch	098 203 779	Kampong Chhnang Branch	098 203 039
Stung MeanChey Branch	098 203 889	Kampong Thom Branch	098 203 429
Toek Thla Branch	098 203 849	Memot District Branch	098 203 639
Toul Kork Branch	098 203 859	Paoy Paet Branch	098 203 319
		Peam Ro District Branch	098 203 629
		Phsar Leu Branch	070 630 381
		Prey Veng Branch	098 203 059
		Pursat Branch	098 203 969
		Samraong Tong District Branch	098 203 719
		Siem Reap Branch	098 203 829
		Sihanoukville Branch	098 203 899
		Svay Rieng Branch	098 203 029
		Takeo Branch	098 203 909
		Takhmao Branch	098 203 919
		Tmar Kol District Branch	098 203 789
		Tboung Khmum Branch	098 203 769
		Tram Kak District Branch	098 203 709

ដកស្រង់ចេញពីគេហទំព័រ៖

https://www.ababank.com/fileadmin/user_upload/Corporate_profile/ABA_Corporate_Profile_Q42016-EN.pdf